



ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត  
CAMMA MICROFINANCE LIMITED

របាយការណ៍ ២៤  
ប្រចាំឆ្នាំ២០ ២៤

ឯកសារសាធារណៈ



# មាតិកា

ទស្សនវិស័យ និងបេសកកម្ម	១
តម្លៃស្នូល	១
វិសាលភាពប្រតិបត្តិការ	១
ទិន្នន័យសំខាន់ៗ	២

## ១

<b>ប្រវត្តិ ខេមា</b>	៤
សាវតាររបស់ ខេមា	៥
ព្រឹត្តិការណ៍សំខាន់ៗ	៦
ម្ចាស់កម្ចី និងដៃគូ	៧
ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល	៨
របាយការណ៍របស់អគ្គនាយកប្រតិបត្តិ	១១

## ២

<b>អភិបាលកិច្ច</b>	១៤
រចនាសម្ព័ន្ធគ្រប់គ្រង	១៥
គណៈគ្រប់គ្រង	១៦
ការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យផ្ទៃក្នុង	២០
ក្រមសីលធម៌អាជីវកម្ម	២១

## ៣

<b>ទិដ្ឋភាពទូទៅ នៃអាជីវកម្ម</b>	២៤
ផលិតផល និងសេវាកម្ម	២៥
សមិទ្ធផលអាជីវកម្ម	២៧
សេចក្តីសង្ខេបអំពីសមិទ្ធផលហិរញ្ញវត្ថុ	២៩
បណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក	៣២
អំពីអតិថិជន	៣៤

## ៤

<b>ការរីកចម្រើនប្រកបដោយនិរន្តរភាព</b>	៣៦
កិច្ចការពារបរិស្ថាន សង្គម និងអភិបាលកិច្ច	៣៧
អនុលោមភាពគោលការណ៍ការពារអតិថិជន	៣៨
ទំនួលខុសត្រូវក្នុងសង្គម	៤០
ការលើកកម្ពស់សមភាពយេនឌ័រ	៤១
ផលិតផលដែលជួយលើកកម្ពស់បរិស្ថាន និងសង្គម	៤២
អតិថិជនរបស់ ខេមា	៤៣

## ៥

<b>របាយការណ៍ហិរញ្ញវត្ថុ និង</b>	
<b>របាយការណ៍របស់សវនករឯករាជ្យ</b>	៤៤
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	៤៥
របាយការណ៍របស់សវនករឯករាជ្យ	៤៨
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	៥១
របាយការណ៍លទ្ធផលលម្អិត	៥២
របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	៥៣
របាយការណ៍លំហូរទឹកប្រាក់	៥៤
<b>បណ្តាញសាខា</b>	៥៥

# ទស្សនវិស័យ

ក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏មានទំនុកចិត្ត ក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុ ប្រកបដោយបរិយាប័ន្ន និងភាពច្នៃប្រឌិតដល់ប្រជាជនកម្ពុជា និងរក្សាបាននូវអត្ថប្រយោជន៍ជូនអតិថិជន បុគ្គលិក ភាគទុនិក និងសង្គមជាតិទាំងមូល។

# បេសកកម្ម

ផ្តល់នូវសេវាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងមានឥទ្ធិពលដល់សហគមន៍ សហគ្រាសខ្នាតតូចនិងមធ្យម និងកសិករ ជាពិសេសស្ត្រី ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងការទទួលខុសត្រូវខ្ពស់។

# តម្លៃស្នូល

**សេវាកម្មដ៏ល្អបំផុត៖** ពួកយើងប្តេជ្ញាក្នុងការផ្តល់សេវាកម្មដ៏ល្អបំផុតប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស។

**វិជ្ជាជីវៈ៖** ពួកយើងធានានូវការផ្តល់សេវាប្រកបដោយវិជ្ជាជីវៈខ្ពស់ និងដោយការគោរពជូនចំពោះអតិថិជន។

**សុចរិតភាព៖** ពួកយើងធានានូវភាពស្មោះត្រង់ និងក្រមសីលធម៌ខ្ពស់របស់បុគ្គលិកក្នុងការផ្តល់ផលិតផល និងសេវាកម្មជូនអតិថិជន។

**ភាពច្នៃប្រឌិត៖** ពួកយើងព្យាយាមបង្កើតនូវភាពប្លែក និងអត្ថប្រយោជន៍បន្ថែម (Add Value) ទៅលើផលិតផល និងសេវាកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជន។

**តម្លាភាព៖** ពួកយើងធានាផ្តល់នូវព័ត៌មានពេញលេញអំពីផលិតផលជូនអតិថិជនប្រកបដោយតម្លាភាព។

# វិសាលភាពប្រតិបត្តិការ



ចំណាំ៖ ផែនទីនេះប្រើសម្រាប់តែបង្ហាញតំបន់ប្រតិបត្តិការរបស់ គ្រឹះស្ថាន ខេមា តែប៉ុណ្ណោះ។


ស្ថានភាពសំខាន់ៗ	២០២៣	២០២៤
រាជធានី-ខេត្ត ដែលកំពុងមានប្រតិបត្តិការ	៥	៥
ក្រុង-ស្រុក-ខណ្ឌ ដែលកំពុងមានប្រតិបត្តិការ	៥៣	៦១
សង្កាត់-ឃុំ ដែលកំពុងមានប្រតិបត្តិការ	២៨៧	៣២៧
ភូមិ ដែលកំពុងមានប្រតិបត្តិការ	៨៩១	១.១២៣
ចំនួនសាខាសរុប	៧	៧
ចំនួនបុគ្គលិកសរុប	២០៣	២១៤
ចំនួនបុគ្គលិកជាភ្នាក់ងារឥណទាន	៧៨	៨៣

# ទិន្នន័យសំខាន់ៗ


សមិទ្ធផល ផ្នែកប្រតិបត្តិការ	២០២២	២០២៣	២០២៤	ប្រែប្រួល
សរុបការិយាល័យប្រតិបត្តិការ	៥	៧	៧	-
ចំនួនបុគ្គលិក	១៧០	២០៣	២១៤	៥%
ចំនួនបុគ្គលិកជាភ្នាក់ងារឥណទាន	៥៦	៧៨	៨៣	៦%
ចំនួនអតិថិជនសកម្ម	២.១៧៧	៣.០២៤	៤.៣៤៦	៤៤%
ផលប័ត្រឥណទាន (ដុល្លារ)	២៣.៦៨១.៨៧៧	២៧.០៣០.៩៧៤	៣១.៨៣៥.១៦៧	១៨%

សមិទ្ធផល ផ្នែកហិរញ្ញវត្ថុ	២០២២	២០២៣	២០២៤	ប្រែប្រួល
ទ្រព្យសកម្ម	២៤.៨៤៨.៣៣៣	២៧.៦៧៨.៧៧២	៣២.៤៣០.៥៩១	១៧%
ទ្រព្យអកម្ម	១៧.៧៧៥.១៥២	១៩.៣៣២.១៩៧	២៣.៨៤០.៤៨១	២៣%
ទ្រព្យម្ចាស់ភាគទុនិក	៧.០៧៣.១៨១	៨.៣៤៦.៥៧៥	៨.៥៩០.១១០	៣%
មូលធនវិនិយោគ	៥.៥៩៣.០០០	៧.៣៤៣.០០០	៧.៣៤៣.០០០	-
ប្រាក់ចំណេញសុទ្ធក្រុឡុក	៩៤០.៤៣២	២៦០.៣៨០	(២៧.១៤២)	(១១០%)
ទុនបម្រុងបទបញ្ញត្តិ	៥៣៩.៧៤៩	៧៤៣.១៩៥	១.២៧៤.២៥២	៧១%
ចំណូលការប្រាក់	២.៧៩០.៤៩១	៣.៧៣៣.៣៣១	៤.៤៣១.៦២៩	១៩%
ចំណាយការប្រាក់	(៨០០.៦២៦)	(១.២២៣.២៥០)	(១.៥៩២.០៤៦)	៣០%
ចំណូលការប្រាក់សុទ្ធ	១.៩៨៩.៨៦៥	២.៥១០.០៨១	២.៨៣៩.៥៨៣	១៣%
ចំណូលមិនមែនការប្រាក់	១០២.០៣២	១២៧.៥០២	១៥៥.៦៦០	២២%
ចំណូលការប្រាក់សុទ្ធបន្ទាប់ពី				
សំវិធានធនឥណទានអាក្រក់ និងសង្ស័យ	២.០៩១.៨៩៨	២.៦៣៧.៥៨៣	២.៩៩៥.២៤៣	១៤%
សំវិធានធនឥណទានស្តង់ដារ				
ឥណទានអាក្រក់ និងសង្ស័យ	(២៥.៣០៤)	(៣០.៨៤២)	(៤០.១២៧)	៣០%
ចំណាយបុគ្គលិក	(១.២២៩.២៩៧)	(១.៥៦៦.៩៩៧)	(១.៨៣២.០៧៤)	១៧%
ចំណាយប្រតិបត្តិការ និងផ្សេងៗ	(៥៨៧.៦៥១)	(៦១៦.៤២០)	(៧២៤.១៣៣)	១៧%
ចំណាយលើការដកវិលវិល	(៤៣.៧០២)	(៧២.៩៥៧)	(៨៦.៨៦៦)	១៩%
ប្រាក់ចំណេញ/ខាតមុនបង់ពន្ធ	២០៥.៩៤៣	៣៥០.៣៦៦	៣១២.០៤៣	(១១%)
ពន្ធលើប្រាក់ចំណេញ	(៦១.៥៥៣)	(៧៦.៩៧២)	(៦៨.៥០៨)	(១១%)
ប្រាក់ចំណេញក្នុងឆ្នាំ	១៤៤.៣៩០	២៧៣.៣៩៤	២៤៣.៥៣៥	(១១%)
ប្រាក់ចំណេញធៀបនឹងទ្រព្យសកម្ម	០,៦០%	១,០៣%	០,៨១%	(២២%)
ប្រាក់ចំណេញធៀបនឹងទ្រព្យម្ចាស់	២,០៤%	៣,៦២%	២,៨៨%	(២១%)
ទំហំហានិភ័យឥណទាន	៣,៩២%	៥,៥៤%	៤,០០%	(២៨%)
លទ្ធភាពអាចប្រតិបត្តិការខ្លួនឯង	១០៣,៨៧%	១០៧,២៥%	១០៥,៦១%	(២%)


### សមាមាត្រសមតុល្យភាពតាមវិស័យ




### ចំនួនអតិថិជនតាមបណ្តាសាខា



### សមាមាត្រចំនួនអតិថិជនតាមភេទ



### សមាមាត្រចំនួនអតិថិជនតាមរយៈពេលកម្ចី





---

# ប្រវត្តិ ខេមា

- សារតារបស់ ខេមា
- ព្រឹត្តិការណ៍សំខាន់ៗ
- ម្ចាស់កម្ចី និងដៃគូ
- ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល
- របាយការណ៍របស់អគ្គនាយកប្រតិបត្តិ

# សារការបស់ ខេមា

គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ត្រូវបាន ផ្ដួចផ្ដើមគំនិត និងបង្កើតឡើងនៅក្នុងឆ្នាំ២០០៨ ដែលក្នុង ពេលនោះ ខេមា គឺជាប្រតិបត្តិករឥណទានឯកជនមួយដែល បានធ្វើប្រតិបត្តិការ និងសេវាផ្តល់ឥណទានជូនប្រជាពលរដ្ឋ កម្ពុជា ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។

តម្រូវការឥណទានដើម្បីពង្រីកមុខរបរ បង្កើនប្រាក់ ចំណូល និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ អតិថិជនដែលទទួល បានឥណទានក៏មានជីវភាពធូរធារ និងមានការអភិវឌ្ឍជា លំដាប់។ ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការឥណទាន ក៏ ដូចជាការចូលរួមចំណែក លើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋចាំបាច់តម្រូវឱ្យខេមាពង្រីកវិសាលភាពប្រតិបត្តិការ បង្កើនទំនុកចិត្ត ភាពជឿជាក់ និងពង្រឹងគុណភាពសេវាកម្ម របស់ខ្លួន។

កត្តាទាំងនេះជំរុញឱ្យគ្រឹះស្ថាន ខេមា ប្រែក្លាយពី ប្រតិបត្តិករឥណទានឯកជន មកជាគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ដ៏មានទំនុកចិត្តមួយតាមរយៈ ការចុះបញ្ជីទៅជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតនៅ ក្រសួងពាណិជ្ជកម្ម ដែលមានវិញ្ញាបនបត្រចុះបញ្ជីលេខ Co.0700 KH/2010 នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១០ ជាមួយ នឹងដើមទុនចុះបញ្ជីចំនួន ២០០.០០០ (ពីររយពាន់) ដុល្លារ អាមេរិក។

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១០ គ្រឹះស្ថាន ខេមា ទទួលបានអាជ្ញាបណ្ណផ្លូវការពី ធនាគារជាតិនៃកម្ពុជា គឺជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានសិទ្ធិពេញលេញក្នុងការផ្តល់ ឥណទានជូនអតិថិជន។ គ្រឹះស្ថាន ខេមា បានរៀបចំខ្លួនឱ្យ ក្លាយជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានអភិបាលកិច្ចល្អ មានប្រព័ន្ធស្តង់ដារការងារត្រឹមត្រូវ មានគោលការណ៍ការពារ អតិថិជនច្បាស់លាស់ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ សេវាហិរញ្ញវត្ថុ ប្រកបដោយទំនួលខុសត្រូវ និងមានផលជះ វិជ្ជមានចំពោះសង្គម និងបរិស្ថាន ។

គិតត្រឹមបំណាច់ឆ្នាំ២០២៤ គ្រឹះស្ថាន ខេមា មាន ដើមទុនចុះបញ្ជីចំនួន ៧.៣៤៣.០០០ដុល្លារ មានសាខា ប្រតិបត្តិការចំនួន ៧ មានបុគ្គលិក ២១៤នាក់ បាននិងកំពុង បម្រើសេវាកម្មដល់អតិថិជនចំនួន ៤.៣៤៦នាក់ ជាមួយនឹង ផលប័ត្រឥណទាន ៣១.៨៣៥.១៦៧ដុល្លារអាមេរិក។

នៅថ្ងៃខាងមុខ គ្រឹះស្ថាន ខេមា នឹងបន្តពង្រីកបណ្តាញ ប្រតិបត្តិការរបស់ខ្លួនទៅដល់ទីជនបទ និងប្រជុំជន ព្រមទាំង អភិវឌ្ឍផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗបន្ថែមទៀត ដើម្បី ឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។ ជាមួយគណៈគ្រប់គ្រង ដែលមានបទពិសោធន៍ច្រើនឆ្នាំ អភិបាលកិច្ចល្អ និងការប្តេជ្ញា ចិត្តក្នុងសកម្មភាពសង្គម គ្រឹះស្ថាន ខេមា បានត្រៀមខ្លួន ជាស្រេចក្នុងការបន្តពង្រីកបណ្តាញប្រតិបត្តិការ និងឥទ្ធិពល វិជ្ជមានរបស់ខ្លួននៅទូទាំងប្រទេស។

# ព្រឹត្តិការណ៍សំខាន់ៗ

## ២០២៣

- គ្រឹះស្ថាន ខេមា ទទួលបានអាជ្ញាបណ្ណក្នុងការបើកដំណើរការសាខាស្រុកស្អាងនិងសាខាស្រុកកំពង់ត្រាច។
- គ្រឹះស្ថាន ខេមា បានបង្កើតឱ្យមានឥណទានបែតង និងឥណទានទឹកស្អាតនិងអនាម័យ។

## ២០២២

- គ្រឹះស្ថាន ខេមា បានទទួលអាជ្ញាបណ្ណក្នុងការបើកដំណើរការ សាខាខេត្តកំពង់ស្ពឺ។
- គ្រឹះស្ថាន ខេមា បានបង្កើតឱ្យមានឥណទានកសិកម្ម និងឥណទានគ្មានទ្រព្យធានា។

## ២០១៩

គ្រឹះស្ថាន ខេមា ក៏បានបង្កើនដើមទុនចុះបញ្ជីដល់ចំនួន ៣.៥៩៣.០០០ដុល្លារ (បីលានប្រាំរយកៅសិបបីពាន់ដុល្លារអាមេរិក)។

## ២០១៧

គ្រឹះស្ថាន ខេមា បានទទួលអាជ្ញាបណ្ណក្នុងការបើកដំណើរការសាខាក្រុងតាខ្មៅ។

## ២០១០

- ខេមា បានទទួលអាជ្ញាបណ្ណជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពី ធនាគារជាតិនៃកម្ពុជា។
- គ្រឹះស្ថាន ខេមា បានចុះបញ្ជីដើមទុនសរុបចំនួន ២០០.០០០ដុល្លារ (ពីររយពាន់ដុល្លារ អាមេរិក)។

## ២០២៤

គ្រឹះស្ថាន ខេមា សម្រេចបានផលបំត្រឥណទានចំនួន ៣១.៨៣៥.១៦៧ដុល្លារ (សាមសិបមួយលានប្រាំបីរយសាមសិបប្រាំពាន់មួយរយហុកសិបប្រាំពីរដុល្លារ)។

## ២០២១

គ្រឹះស្ថាន ខេមា បានបង្កើនដើមទុនចុះបញ្ជីដល់ចំនួន ៥.៥៩៣.០០០ដុល្លារ (ប្រាំលានប្រាំរយកៅសិបបីពាន់ដុល្លារអាមេរិក)។

## ២០២០

គ្រឹះស្ថាន ខេមា បានទទួលអាជ្ញាបណ្ណក្នុងការបើកដំណើរការសាខាស្រុកតងពិសី។

## ២០១៦

គ្រឹះស្ថាន ខេមា បានទទួលអាជ្ញាបណ្ណក្នុងការបើកដំណើរការសាខាស្រុកអង្គស្នួល។

## ២០១៥

គ្រឹះស្ថាន ខេមា បានបង្កើនដើមទុនចុះបញ្ជីដល់ចំនួន ២.១០៣.០០០ដុល្លារ (ពីរលានមួយរយបីពាន់ដុល្លារអាមេរិក)។

## ២០០៨

គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ ដែលក្នុងពេលនោះ ខេមា គឺជាប្រតិបត្តិករឥណទានឯកជនមួយដែលបានធ្វើប្រតិបត្តិការ ផ្តល់សេវាឥណទានជូនប្រជាពលរដ្ឋកម្ពុជា ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។



# ម្ចាស់កម្ម និងដៃគូ



ធនាគារ កាថេ យូណៃធីត (កម្ពុជា) ចំកាត់



ធនាគារ វឌ្ឍនៈ



ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា



ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក



ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក



ធនាគារ ស្ថាបនា ភីអិលស៊ី



ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត



ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក



ធនាគារជាតិនៃកម្ពុជា



ធនាគារ អេស៊ីលីដា ភីអិលស៊ី



សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា



ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់



ក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូអិលធីឌី



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី



សាជីវកម្មធានាឥណទានកម្ពុជា



ទ្រូម៉ាន់នី (ខេមបូឌា) ភីអិលស៊ី



អង្គការ Water.org

ចំណាប់អារម្មណ៍របស់  
ប្រធានក្រុមប្រឹក្សាភិបាល  
អ្នកស្រី ឌី ឌី តា



ឆ្នាំ២០២៤ សេដ្ឋកិច្ចពិភពលោកសម្រេចបាននូវស្ថិរភាពកំណើន ឆ្លុះបញ្ចាំងពីសុទិដ្ឋិនិយម ទន្ទឹមនឹងការប្រុងប្រយ័ត្នលើបញ្ហាប្រឈមនៃការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ កំណើនយឺតនៃសេដ្ឋកិច្ចចិន និងភាពរឹតត្បិតស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ។ អតិផរណាពិភពលោកក៏បានថយចុះជាលំដាប់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ហើយធនាគារកណ្តាលនៃប្រទេសមួយចំនួនបានចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់គោលសន្សំៗ។ ទោះបីជាបញ្ហាប្រឈមមួយចំនួនដែលបណ្តាលមកពីការអនុវត្តគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍ ជាពិសេសគឺកំណើនអត្រាការប្រាក់ និងបម្រែបម្រួលអត្រាប្តូរប្រាក់ ស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែនឹងនរ នាំមកនូវឱកាសវិនិយោគ និងបើកផ្លូវដល់សកម្មភាពពាណិជ្ជកម្មនៅកម្ពុជា។

សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថាសម្រេចបានកំណើនក្នុងអត្រា ៦% ជំរុញដោយតម្រូវការក្រៅស្រុក តាមរយៈ

កំណើនតម្រូវការផលិតផលកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរថ្មីៗ និងកសិផល។ កំណើនសេដ្ឋកិច្ចកម្ពុជាក៏ត្រូវបានទ្រទ្រង់ដោយលំហូរវិនិយោគទុនដោយផ្ទាល់ពីបរទេស និងវិស័យទេសចរណ៍តាមរយៈកំណើនភ្ញៀវទេសចរណ៍បរទេស បើទោះបីជាវិស័យសំណង់និងអចលនទ្រព្យមានកំណើនទាប។

ស្ថិតក្នុងនិន្នាការនេះ គ្រឹះស្ថាន ខេមា បានអនុវត្តផែនការយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពនិងបត់បែន ដោយសម្រេចបាននូវកំណើនផលចំណូល ១៨% កំណើនអតិថិជន ៤៤% និងរក្សាបានអនុបាតប្រាក់ចំណេញរៀបរយនឹងទ្រព្យសកម្មវិជ្ជមាន និងអត្រាហានិភ័យឥណទានទាបជាងអត្រាហានិភ័យឥណទានជាមធ្យមក្នុងវិស័យព្រមទាំងសមិទ្ធផលផ្សេងទៀតដូចមានបង្ហាញក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២៤។

នវានុវត្តន៍ និងបច្ចេកវិទ្យា គឺជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្ររបស់គ្រឹះស្ថាន ខេមា។ ឆ្នាំកន្លងទៅ គ្រឹះស្ថានបានដាក់ឱ្យដំណើរការប្រព័ន្ធអនុម័តឥណទាន (LOS) ដែល

ជាឧបករណ៍ជំរុញល្បឿនសេវាកម្មឥណទានឱ្យកាន់តែលឿន ជាងមុន ដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRMS) ដើម្បីជំរុញប្រសិទ្ធភាពការងារ កែលម្អ Digital Learning App ដើម្បីបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងពង្រីកវិសាលភាពនៃការធ្វើទីផ្សារតាមប្រព័ន្ធខ្លីជីថល។ ប្រព័ន្ធគ្រប់គ្រងបណ្តឹងតវ៉ារបស់អតិថិជន (E-complaint) ត្រូវបានអភិវឌ្ឍហើយគ្រឹះស្ថានបានដាក់ឱ្យដំណើរការដោយជោគជ័យនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ដើម្បីបង្កើនប្រសិទ្ធភាពអនុវត្តយន្តការប្រមូលបណ្តឹងតវ៉ាអតិថិជន ពង្រឹងការផ្តល់សេវាកម្មប្រកបដោយទំនួលខុសត្រូវឆ្លើយតបនឹងការប្តេជ្ញាចិត្តកន្លងមករបស់គ្រឹះស្ថានក្នុងកិច្ចការពារអតិថិជននិងជាសូចនាករមួយដែលអាចវាស់វែងបាន។

កិច្ចការពារអតិថិជនជាចំណុចស្នូល នៃប្រតិបត្តិការរបស់គ្រឹះស្ថានខេមា។ តាមរយៈគំនិតផ្តួចផ្តើមរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា គ្រឹះស្ថានខេមា បានស្ម័គ្រចិត្តចូលរួមជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ៣០ ផ្សេងទៀត ក្នុងការវាយតម្លៃការអនុវត្តកិច្ចការពារអតិថិជន ដែលគ្រោងនឹងធ្វើនៅក្នុងឆ្នាំ២០២៥។ នេះសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់គ្រឹះស្ថាន ក្នុងការបោះជំហានទៅមុខចំពោះកិច្ចការពារអតិថិជន ហើយក្រុមប្រតិបត្តិវិស័យធនាគារនិងហិរញ្ញវត្ថុ និងបទដ្ឋានការពារអតិថិជន៨ចំណុចត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងគ្រឹះស្ថាន ប្រព័ន្ធគ្រប់គ្រងបណ្តឹងតវ៉ាត្រូវបានដាក់ឱ្យអនុវត្ត ហើយការផ្សព្វផ្សាយស្តីពីចំណេះដឹងហិរញ្ញវត្ថុត្រូវបានយកចិត្តទុកដាក់។

ការប្តេជ្ញាចិត្តក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ននិងនិរន្តរភាព ត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើននៃផលប្រតិបត្តិឥណទានបែកតង់និងឥណទានទឹកស្អាតនិងអនាម័យ ដែលត្រូវបានដាក់ឱ្យដំណើរការតាំងពីចុងឆ្នាំ២០២៣។ តាមរយៈផលិតផលទាំងនេះ រួមជាមួយភាពជាដៃគូជាមួយអង្គការ Water.org ព្រមទាំងគ្រឹះស្ថានឥណទានជនបទជាដៃគូ បានផ្តល់ផលជះជាវិជ្ជមានដល់សុខុមាលភាពសហគមន៍ និង

បរិស្ថាន ស្របតាមយុទ្ធសាស្ត្រជាតិ និងគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពកម្ពុជា (CSFP)។

នៅក្នុងឆ្នាំ២០២៥ គ្រឹះស្ថាន ខេមា នឹងអភិវឌ្ឍផលិតផលសក្តានុពលបន្ថែម បន្តកែលម្អអនុបាតប្រតិបត្តិការនិងអនុបាតហិរញ្ញវត្ថុ ដើម្បីពង្រឹងភាពធន់របស់ខ្លួន និងធ្វើខ្លីថយចុះនូវតម្លៃកម្មក្នុងប្រតិបត្តិការ សំដៅផ្តល់សេវាកម្មឱ្យកាន់តែប្រសើរ បង្កើនប្រសិទ្ធភាពការងារ និងយកចិត្តទុកដាក់លើការអនុវត្តអនុលោមភាពកិច្ចការពារអតិថិជនមុននឹងឈានទៅដាក់ពាក្យស្នើសុំវិញ្ញាបនបត្រកិច្ចការពារអតិថិជនផ្លូវការពីក្រុមហ៊ុនវាយតម្លៃអន្តរជាតិនៅឆ្នាំបន្ទាប់។ គ្រឹះស្ថាននឹងដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងបណ្តឹងតវ៉ារបស់អតិថិជន “E-complaint” អភិវឌ្ឍកម្មវិធីទូរស័ព្ទ “CAMMA Mobile App” ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជនចំពោះសេវាកម្មហិរញ្ញវត្ថុតាមប្រព័ន្ធខ្លីជីថល។ អភិវឌ្ឍបន្ថែម ប្រព័ន្ធគ្រប់គ្រងឯកសារ របាយការណ៍ខ្លីជីថល មុខងារបន្ថែមនៃប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRMS) និងកម្មវិធី HRMS Mobile Application ដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងាររបស់បុគ្គលិក។ គ្រឹះស្ថានក៏នឹងបន្តកសាងភាពជាដៃគូយុទ្ធសាស្ត្រជាមួយភាគីពាក់ព័ន្ធ និងបន្តអនុវត្តតាមបទដ្ឋានរបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS for SMEs)។

កំណើនអតិថិជនខ្ពស់ប្រកបដោយថាមពល ពិសេសឥណទានខ្នាតតូចបំផុតនិងឥណទានខ្នាតតូច ស្តែងឱ្យឃើញពីការអនុវត្តយុទ្ធសាស្ត្រចំណែកទីផ្សារដ៏ត្រឹមត្រូវ ដែលជាកាតាលីករជំរុញសក្តានុពលសាខាជាអតិបរមា។ គ្រឹះស្ថាននឹងអភិវឌ្ឍផលិតផលសក្តានុពលបន្ថែមដើម្បីចាប់ចំណែកទីផ្សារថ្មី បន្តកែលម្អអនុបាតប្រតិបត្តិការនិងអនុបាតហិរញ្ញវត្ថុដើម្បីពង្រឹងភាពធន់របស់ខ្លួនឆ្លើយតបនឹងស្ថានភាពមិននឹងនររបស់សេដ្ឋកិច្ចសកល។

សមិទ្ធផលលេចធ្លោរបស់គ្រឹះស្ថាន កើតឡើងពីការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់លំដាប់ថ្នាក់ ប្រកបដោយ

ក្រុមសីលធម៌វិជ្ជាជីវៈ និងភាពស្មោះត្រង់ចំពោះអតិថិជន និង គ្រឹះស្ថាន។ ការកំណត់ច្បាស់លាស់នូវចក្ខុវិស័យ បេសកកម្ម តម្លៃស្នូល និងផែនការយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ បានរុញច្រាន ឱ្យគ្រឹះស្ថានសម្រេចបានជោគជ័យថ្មីៗជាបន្តបន្ទាប់។

ជាទីបញ្ចប់ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ជូនចំពោះគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់

លំដាប់ថ្នាក់ចំពោះការលះបង់កម្លាំងកាយចិត្ត រួមដំណើរក្នុង ការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវខ្ពស់ ដែល ជាបេសកកម្មរបស់គ្រឹះស្ថាន ខេមា។ នាងខ្ញុំក៏សូមថ្លែង អំណរគុណជូនចំពោះ រាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃ កម្ពុជា អតិថិជន និងដៃគូទាំងអស់ចំពោះកិច្ចសហការ និង ការគាំទ្រ។

ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់



**អ្នកស្រី ឌីតា នីតា**  
**ប្រធានក្រុមប្រឹក្សាភិបាល**

**របាយការណ៍របស់  
អគ្គនាយកប្រតិបត្តិ  
លោក លី ឈាង**



ក្នុងឆ្នាំ២០២៤សេដ្ឋកិច្ចកម្ពុជាមានភាពធន់ប្រឈមនឹងភាពមិនប្រាកដប្រជានៅលើសកលលោក។ ធនាគារជាតិនៃកម្ពុជា បានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបកម្ពុជាមានកំណើន ៦% ក្នុងឆ្នាំ២០២៤ ជំរុញដោយវិស័យទេសចរណ៍ និងឧស្សាហកម្មធុនសាល។ អតិផរណាមានកម្រិតទាបត្រឹម ០,៨% ដែលរក្សាបាននូវស្ថិរភាពថ្លៃម្ហូបអាហារនិងការធ្លាក់ចុះនៃតម្លៃប្រេង។

ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចនេះ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត សម្រេចបានសមិទ្ធផលជាច្រើនក្នុងឆ្នាំ២០២៤ រួមមាន កំណើនផលប័ត្រឥណទាន កែលម្អផលិតផលឥណទាននិងបន្តធ្វើឱ្យដីចលូបនីយកម្មក្នុងប្រតិបត្តិការ។ ខ្ញុំបាទនឹងលើកយកសមិទ្ធផលសំខាន់ៗ ដែលគ្រឹះស្ថាន ខេមា សម្រេចបានក្នុងឆ្នាំ២០២៤ មកបង្ហាញជូនក្នុងរបាយការណ៍នេះ។

**សមិទ្ធផលសំខាន់ៗក្នុងឆ្នាំ២០២៤**

គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ ទ្រព្យសកម្មរបស់គ្រឹះស្ថាន ខេមា បានកើនឡើងដល់ ៣២,៤៣លានដុល្លារ ១១ របាយការណ៍ប្រចាំឆ្នាំ ២០២៤

អាមេរិក គឺកើនឡើងប្រមាណ ១៧% ធៀបនឹងឆ្នាំ២០២៣។ តាមរយៈការិយាល័យសាខាចំនួន៧ គ្រឹះស្ថាន ខេមា កំពុងធ្វើប្រតិបត្តិការនៅភូមិចំនួន ១.១២៣ នៃឃុំ-សង្កាត់ចំនួន ៣២៧ ក្នុងក្រុង-ស្រុក-ខណ្ឌ ចំនួន ៦១ នៅ ៥ រាជធានី-ខេត្ត។ គ្រឹះស្ថានមានបុគ្គលិកសរុបចំនួន ២១៤នាក់ ផលប័ត្រឥណទាន ៣១,៨៣លានដុល្លារអាមេរិក អតិថិជន ៤.៣៤៦នាក់ ក្នុងនោះ ៦២% នៃអតិថិជនសរុបជាស្ត្រី។ គ្រឹះស្ថានសម្រេចបាននូវផលប័ត្រឥណទានជាប្រាក់រៀលចំនួន ១២%។

ក្នុងឆ្នាំ២០២៤ គ្រឹះស្ថាន ខេមា សម្រេចបាននូវប្រាក់ចំណេញ ២៤៣.៥៣៥ដុល្លារ ដោយមានអនុបាតទ្រព្យសកម្មសម្រេចបាន ០,៨១% និងអនុបាតមូលធនសម្រេចបានក្នុងអត្រា ២,៨៨% ប្រចាំឆ្នាំ។ កត្តាទាំងនេះធ្វើឱ្យគ្រឹះស្ថាន ខេមា ទទួលបានអនុបាតថ្លៃដើមធៀបនឹងចំណូលប្រតិបត្តិការត្រឹម ៩៤,៦៩% ប្រចាំឆ្នាំ និងអត្រាចំណាយប្រតិបត្តិការត្រឹម ៩,៣៣%។ លើសពីនេះ គ្រឹះស្ថាន ខេមា បានរក្សាអនុបាតសាច់ប្រាក់ងាយស្រួល ២៥៣% និងអនុបាតសាធារណៈ ២៥,០៥% ដែលខ្ពស់ជាងអនុលោមភាព

អប្បបរមាដែលតម្រូវដោយ ធនាគារជាតិនៃកម្ពុជា ដែល កំណត់ឱ្យរក្សាមិនតិចជាង ១៥%។


គ្រឹះស្ថានក៏បានកែលម្អផលិតផល ឥណទានរបស់ ដើម្បីបង្កើនល្បឿនសេវាកម្ម ឆ្លើយតបនឹងតម្រូវការរបស់ អតិថិជន។ គ្រឹះស្ថានក៏បានធ្វើវិសោធនកម្មផលិតផលឥណទាន គ្មានទ្រព្យធានា ដើម្បីផ្តល់លក្ខខណ្ឌកាន់តែបត់បែនសម្រាប់ អតិថិជន។ គ្រឹះស្ថានក៏បានបង្កើនសកម្មភាពទីផ្សារផលិតផល ឥណទានបែកត្រ និងឥណទានទឹកស្អាតនិងអនាម័យ ដើម្បី ជំរុញបរិយាប័ន្នហិរញ្ញវត្ថុ ចូលរួមចំណែកគាំពារបរិស្ថាន និង ការបង្កើតផលវិជ្ជមានចំពោះសុខុមាលភាពសហគមន៍ជនបទ នៅកម្ពុជា។

**យុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៥**

គ្រឹះស្ថានខេមា នឹងធ្វើពិពិធកម្មផលិតផលរបស់ខ្លួន ដើម្បីបំពេញតម្រូវការសហគ្រាសខ្នាតតូច និងមធ្យម (SMEs) និងកែលម្អផលិតផលឥណទានទឹកស្អាតនិងអនាម័យឱ្យ កាន់តែប្រសើរ។ ផលិតផល «ឥណទានសាជីវកម្ម» នឹងត្រូវ បានអភិវឌ្ឍឡើង ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់ គ្រឹះស្ថានហិរញ្ញវត្ថុ សហគមន៍កសិកម្ម សហគ្រាស ក្រុមហ៊ុន ឯកកម្មសិទ្ធិ ក្រុមហ៊ុនសហកម្មសិទ្ធិ និងក្រុមហ៊ុនដទៃទៀត ដែលទទួលបានស្គាល់ដោយច្បាប់កម្ពុជា។ គ្រឹះស្ថានក៏នឹងពង្រឹង និងកែលម្អផលិតផល ឥណទានទឹកស្អាតនិងអនាម័យ តាមរយៈការផ្តល់លទ្ធភាពដល់ម្ចាស់អាជីវកម្មដែលផ្គត់ផ្គង់ ផ្តល់សេវា ឬផលិតសម្ភារទឹកស្អាតនិងអនាម័យ ក្នុងការ ទទួលបានឥណទានពីគ្រឹះស្ថាន ខេមា។

គ្រឹះស្ថានក៏នៅតែបន្តពង្រីកវិសាលភាពក្នុងការផ្តល់ សេវាហិរញ្ញវត្ថុនៅសាខាដែលកំពុងដំណើរការស្រាប់។ កម្មវិធី

ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់




**លោក លី លាង**  
**អគ្គនាយកប្រតិបត្តិ**

ទូរស័ព្ទដៃ “CAMMA Mobile App” ក៏នឹងត្រូវអភិវឌ្ឍឡើង ដើម្បីជំរុញផលិតផលឥណទានឌីជីថល ផ្តល់ភាពងាយស្រួល ដល់អតិថិជន និងបង្កើនចំណែកទីផ្សារនៅក្នុងតំបន់ប្រតិបត្តិ ការរបស់ខ្លួន។ គ្រឹះស្ថានក៏នឹងបន្តកសាងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរសម្រាប់អតិថិជន ព្រមទាំង បង្កើនប្រសិទ្ធផល និងផលិតភាពការងារ។

គ្រឹះស្ថាន ខេមា នឹងចូលរួមក្នុងការវាយតម្លៃការ អនុវត្តកិច្ចការពារអតិថិជន រៀបចំដោយ សមាគមមីក្រូ ហិរញ្ញវត្ថុកម្ពុជានិងសមាគមធនាគារនៅកម្ពុជាដោយរំពឹង ទុក ថានឹងទទួលបានលទ្ធផលវាយតម្លៃនៅត្រីមាសទី៣ ឆ្នាំ ២០២៥។ នេះជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គ្រឹះស្ថាន ក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ។

ស្ថិតក្នុងរយៈពេល ១៤ឆ្នាំកន្លងមកនេះ គ្រឹះស្ថាន ខេមា សម្រេចបាននូវសមិទ្ធផល និងការរីកចម្រើនលូតលាស់ ជាលំដាប់ដែលនេះឆ្លុះបញ្ចាំងពីការចូលរួមរបស់បុគ្គលិក និង គណៈគ្រប់គ្រងគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនឹងនេះ ខ្ញុំសូមសម្តែង នូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកដែលបានខិតខំ ប្រឹងប្រែងយកចិត្តទុកដាក់ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ក្នុង ការបំពេញការងារទៅតាមតួនាទីរៀងៗខ្លួន។

ខ្ញុំសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជា ដៃគូពាក់ព័ន្ធ និងអតិថិជនទាំងអស់ ចំពោះការគាំទ្រ គ្រឹះស្ថាន ខេមា នាពេលកន្លងមក។ ខ្ញុំសូម ថ្លែងអំណរគុណចំពោះប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់ការផ្តល់ដំបូន្មាន និងការគាំទ្រយ៉ាងពេញទំហឹង ក្នុង ការប្រែក្លាយគ្រឹះស្ថាន ខេមា ទៅជាដៃគូហិរញ្ញវត្ថុដ៏ល្អបំផុត សម្រាប់អតិថិជន។




គ្រឹះស្ថាន ខេមា បង្កើតនូវភាពប្លែក និង  
អត្តប្រយោជន៍បន្ថែម ទៅលើផលិតផល  
និងសេវាកម្ម ប្រកបដោយភាពច្នៃប្រឌិត។



## អភិបាលកិច្ច

- រចនាសម្ព័ន្ធគ្រប់គ្រង
- គណៈគ្រប់គ្រង
- ការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យផ្ទៃក្នុង
- ក្រមសីលធម៌អាជីវកម្ម

# រចនាសម្ព័ន្ធគ្រប់គ្រង



# គណៈគ្រប់គ្រង



**លោក លី ណាង**  
**អគ្គនាយកប្រតិបត្តិ**

លោក លី ណាង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងទូទៅ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ ២០០៩។ លោកមានបទពិសោធន៍ច្រើនជាង ២០ឆ្នាំ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ លោកធ្លាប់បានកាន់តំណែងជាច្រើននៅធនាគារមានដូចជា៖ ភ្នាក់ងារឥណទានខ្នាតតូចបំផុត ឥណទានខ្នាតតូច ឥណទានខ្នាតមធ្យម ឥណទានគេហដ្ឋាន អនុប្រធានភ្នាក់ងារឥណទាន និងជាប្រធានភ្នាក់ងារឥណទានសាខា។ លោកបានចូលបម្រើការងារជាមួយ គ្រឹះស្ថាន ខេមាមីក្រូហិរញ្ញវត្ថុ លីមីតធីត នៅឆ្នាំ២០១៥ នៅក្នុងតំណែងជានាយកការិយាល័យប្រតិបត្តិការ នាយក នាយកដ្ឋានឥណទានអគ្គនាយករងប្រតិបត្តិ និងអគ្គនាយកប្រតិបត្តិស្តីទី។ លោកត្រូវបានតែងតាំងជា អគ្គនាយកប្រតិបត្តិ នៅខែមីនា ឆ្នាំ ២០២៥។



**លោក សែន កំសាន្ត**  
**នាយក នាយកដ្ឋានឥណទាន**

លោក សែន កំសាន្ត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើមុខជំនាញហិរញ្ញវត្ថុ និងធនាគារ ក្នុងឆ្នាំ២០១០ នៅសាកលវិទ្យាល័យបៀលប្រាយ។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស មានដូចជា៖ ជំនាញផ្នែកលក់ និងទីផ្សារ ការអភិវឌ្ឍផលិតផល ការគ្រប់គ្រងសេវាកម្មអតិថិជន ការគ្រប់គ្រងសាខា ការគ្រប់គ្រងហានិភ័យឥណទាន ការត្រួតពិនិត្យផ្ទៃក្នុង និងការគ្រប់គ្រងគម្រោងយុទ្ធសាស្ត្រ និងការគ្រប់គ្រងអាជីវកម្ម បច្ចេកទេសវិភាគឥណទានខ្នាតតូច និងមធ្យម ។ល។ ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមក លោកធ្លាប់បានបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានទូទាត់ (PSI) ជាច្រើនដូចជា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី ធនាគារ អេសប៊ីអាយលីហ្គរ ក្រុមហ៊ុន លីហ្គរ ផេប្រ័ភីអិលស៊ី ក្រុមហ៊ុន អាស៊ីវិសេសអិចប្រេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន ក្នុងតួនាទីចាប់ពី មន្ត្រីឥណទាន នាយកសាខា ប្រធានផ្នែក និងនាយកនាយកដ្ឋាន។ លោកបានចូលបម្រើការងារនៅ គ្រឹះស្ថាន ខេមាមីក្រូហិរញ្ញវត្ថុ លីមីតធីត ក្នុងតំណែងជា នាយក នាយកដ្ឋានឥណទាន នៅក្នុងខែធ្នូ ឆ្នាំ២០២០។



**អ្នកស្រី វ៉ាត់ សុវណ្ណា**

**នាយិកា នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ**

អ្នកស្រី វ៉ាត់ សុវណ្ណា ទទួលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងធុរកិច្ច នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ ២០១៥ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ ក្នុងឆ្នាំ២០០៨។ អ្នកស្រី ក៏បានបញ្ចប់ថ្នាក់ Diploma “ផ្នែកពន្ធ” ពី វិទ្យាស្ថាន ខេមអេដ នៅឆ្នាំ២០១១ និងពីសាលាជាតិពន្ធដារ និងត្រូវបានទទួលស្គាល់ពី អគ្គនាយកដ្ឋានពន្ធដារ នៅឆ្នាំ២០១៤។ នៅចុងឆ្នាំ២០២១ អ្នកស្រីបានបញ្ចប់ថ្នាក់ Diploma មុខវិជ្ជាស្តង់ដារគណនេយ្យថ្មី “CIFRS for SMEs” ពីវិទ្យាស្ថាន ខេមអេដ និងកំពុងបន្តសិក្សាកម្មវិធី ACCA បន្ថែមទៀត ក្នុងការអភិវឌ្ឍជាបន្តក្នុងអាជីពការងាររបស់គាត់។ អ្នកស្រីមានបទពិសោធន៍វិជ្ជាជីវៈជាង ១៦ឆ្នាំ ក្នុងអាជីពការងារផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងផ្នែកពន្ធដារ ក្នុងវិស័យហិរញ្ញវត្ថុតាំងពីចុងឆ្នាំ២០០៧ ក្នុងមុខតំណែងដំបូងជា គណនេយ្យករ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ។ បន្ទាប់មកក្នុងឆ្នាំ២០១០ អ្នកស្រីត្រូវបានតែងតាំងជា មន្ត្រីទទួលបន្ទុកផ្នែកពន្ធដារ ក្នុងគ្រឹះស្ថានផ្ទាល់ និងត្រូវបានដំឡើងជាមន្ត្រីជាន់ខ្ពស់ផ្នែកពន្ធដារ ក្នុងឆ្នាំ២០១៣។ មុនចូលរួមជាមួយ គ្រឹះស្ថាន ខេម អ្នកស្រីគឺជា នាយិកាហិរញ្ញវត្ថុ នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វិថី។ បន្ទាប់មក នៅក្នុងខែកក្កដា ឆ្នាំ២០២០ អ្នកស្រី បានចូលបម្រើការងារនៅ គ្រឹះស្ថាន ខេម មីក្រូហិរញ្ញវត្ថុ លីមីតធីត ក្នុងតំណែងជា នាយិកា នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ រហូតមកដល់បច្ចុប្បន្ន។



**លោក យ៉ុង ហៃ**

**នាយក នាយកដ្ឋានសវនកម្មផ្ទៃក្នុង**

លោក យ៉ុង ហៃ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុ និងធនាគារ នៅសាកលវិទ្យាល័យ ហៀលប្រាយ ក្នុងឆ្នាំ២០១០ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅវិទ្យាស្ថានជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០៣។ លោកបានចូលរួម វគ្គបណ្តុះបណ្តាលជាច្រើនដូចជា ប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុង សវនករផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យឥណទានកម្រិតខ្ពស់ ជំនាញសវនកម្មព័ត៌មានវិទ្យា ជំនាញភាពជាអ្នកដឹកនាំ ជំនាញបង្កើត ការសរសេររបាយការណ៍ ច្បាប់ពន្ធដារ ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ និង ការក្លែងបន្លំ។ លោកមានបទពិសោធន៍បម្រើការងារក្នុង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុច្រើនជាង ១៥ឆ្នាំ រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ឆ្នាំ២០០៤ ក្នុងមុខតំណែងជា មន្ត្រីឥណទាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (២០០៥ ដល់ ២០១៥) ក្នុងតំណែងជា សវនករផ្ទៃក្នុង សវនករផ្ទៃក្នុងជាន់ខ្ពស់ និងប្រធានផ្នែកសវនករប្រតិបត្តិការ និងចូលបម្រើការងារនៅគ្រឹះស្ថាន ខេម មីក្រូហិរញ្ញវត្ថុ លីមីតធីត នៅខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងតំណែងជា នាយក នាយកដ្ឋានសវនកម្មផ្ទៃក្នុង។



**លោក ទិត រត្តារង្ស**  
នាយក នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន

លោក ទិត រត្តារង្ស បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុង ឆ្នាំ២០០៨។ លោកក៏បានបញ្ចប់វគ្គសិក្សាផ្នែកអភិវឌ្ឍកម្មវិធី កុំព្យូទ័រ និងប្រព័ន្ធគ្រប់គ្រងមូលដ្ឋានទិន្នន័យ (Database)។ លោកមានបទពិសោធន៍២៤ឆ្នាំក្នុងវិស័យធនាគារ ក្នុងផ្នែក៖ គណនេយ្យហិរញ្ញវត្ថុ រតនាគារ និងព័ត៌មានវិទ្យា។ លោកបាន ចូលបម្រើការងារនៅគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ក្នុងឆ្នាំ ២០១៣។ បច្ចុប្បន្ន លោកមានតួនាទីជា នាយក នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន។



**លោក ឈួន សុខចិត្ត**  
នាយក នាយកដ្ឋានអភិវឌ្ឍអាជីវកម្ម

លោក ឈួន សុខចិត្ត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ នំរតុន ក្នុងឆ្នាំ២០១២ និងបរិញ្ញាបត្រ ផ្នែកគ្រប់គ្រងសហគ្រាស ពី សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០០៣។ លោកក៏ទទួលបានសញ្ញាបត្រមធ្យមឯកទេស ផ្នែកផែនការសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលផែនការ និងស្ថិតិ ក្នុងឆ្នាំ២០០១។ លើសពីនេះទៅទៀត លោកក៏បាន ចូលរួមវគ្គបណ្តុះបណ្តាលជំនាញសំខាន់ៗជាច្រើននៅក្នុង ប្រទេសកម្ពុជា ហ្វីលីពីន ជប៉ុន ថៃ និងម៉ាឡេស៊ី។ ជាមួយ បទពិសោធន៍រយៈពេល១៩ឆ្នាំលោកក៏ធ្លាប់បម្រើការងារនៅក្នុង ស្ថាប័នជាច្រើនដូចជា ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ សីលានិធិ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ក្នុងតួនាទីជា មន្ត្រី ឥណទាន ប្រធានមន្ត្រីឥណទាន នាយកទីផ្សារ ប្រធានផ្នែក លក់ និងនាយកនាយកដ្ឋានទីផ្សារ។ លោកបានចូលបម្រើ ការងារនៅគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ក្នុងតំណែង ជា នាយក នាយកដ្ឋានទីផ្សារ និងអភិវឌ្ឍផលិតផល នៅ ខែវិច្ឆិកា ឆ្នាំ២០២២។ លោកត្រូវបានផ្លាស់ប្តូរតួនាទីទៅជា នាយក នាយកដ្ឋានអភិវឌ្ឍអាជីវកម្ម នៅខែកុម្ភៈ ឆ្នាំ២០២៥។



**លោក ជេង ពុធមេត្រី**  
**នាយករង នាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល**

លោក ជេង ពុធមេត្រី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងរដ្ឋបាលអាជីវកម្ម បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស និងសញ្ញាបត្រជាន់ខ្ពស់ ផ្នែកភាសាអង់គ្លេស ទូទៅ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ លោកក៏មានបទពិសោធន៍ជាង ១៤ឆ្នាំ នៅលើជំនាញគ្រប់គ្រងធនធានមនុស្ស និងរដ្ឋបាល ផ្នែកបម្រើអតិថិជន និងទីផ្សារជាមួយក្រុមហ៊ុនជាតិ និងអន្តរជាតិ ព្រមទាំងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនផងដែរ។ ក្រៅពីនេះ លោកក៏ធ្លាប់បានចូលរួមក្នុងសិក្ខាសាលា និងវគ្គសិក្សាជំនាញមួយចំនួនដូចជា ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងរដ្ឋបាលទូទៅ ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ការកសាងក្រុម និងវគ្គជាច្រើនទៀត។ លោកបានចូលបម្រើការងារនៅ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុលីមីតធីត ក្នុងតំណែងជា នាយករង នាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល នៅក្នុងឆ្នាំ២០១៩។



**លោក រង ចាន់សុមាន**  
**ប្រធានមុខងារប្រតិបត្តិកាម**

លោក រង ចាន់សុមាន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងពាណិជ្ជកម្ម ក្នុងឆ្នាំ២០២២ និងបានបញ្ចប់ការសិក្សាបរិញ្ញាបត្រជំនាញហិរញ្ញវត្ថុនិងធនាគារ ក្នុងឆ្នាំ២០១៦។ លោកបានអភិវឌ្ឍជំនាញបន្ថែមទៀតដោយបានបញ្ចប់ការសិក្សាសញ្ញាបត្រនីតិពាណិជ្ជកម្មកម្ពុជា ក្នុងឆ្នាំ២០១៩ និងបានបញ្ចប់ការសិក្សាវិញ្ញាបនបត្រអនុលោមភាពបទប្បញ្ញត្តិលើកទី២ ក្នុងឆ្នាំ២០២៣។ លើសពីនេះទៅទៀត លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដូចជា៖ ការគ្រប់គ្រងហានិភ័យឥណទាន ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ការគ្រប់គ្រងហានិភ័យសន្ទនីយភាព និងការវិភាគសេដ្ឋកិច្ច។ ជាមួយបទពិសោធន៍រយៈពេល១១ឆ្នាំ លោកក៏ធ្លាប់បានបម្រើការនៅក្នុងស្ថាប័នជាច្រើនដូចជា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ក្នុងមុខតំណែងផ្សេងៗ រួមមាន មន្ត្រីឥណទាន ប្រធានមន្ត្រីឥណទាន មន្ត្រីគ្រប់គ្រងហានិភ័យ និងមន្ត្រីប្រតិបត្តិ។ លោកបានទទួលស្គាល់ជាប្រធានមុខងារប្រតិបត្តិកាម ពីធនាគារជាតិនៃកម្ពុជា និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ក្នុងឆ្នាំ២០២០ ដើម្បីទទួលបន្ទុកក្នុងការគ្រប់គ្រង មុខងារអនុលោមភាព របស់គ្រឹះស្ថាន ចាប់តាំងពីបានចូលបម្រើការងារ នៅគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ក្នុងតំណែងជា ប្រធានមុខងារប្រតិបត្តិកាម ក្នុងឆ្នាំ២០១៩។

# ការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យផ្ទៃក្នុង

ក្របខ័ណ្ឌនៃការត្រួតពិនិត្យផ្ទៃក្នុង របស់គ្រឹះស្ថានខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ត្រូវបានរៀបចំឡើងដោយផ្អែកលើគោលការណ៍ និងនីតិវិធីសម្រាប់ប្រតិបត្តិការរបស់គ្រប់នាយកដ្ឋាន។ គោលការណ៍ទាំងនេះត្រូវបានអនុម័តជាផ្លូវការដោយក្រុមប្រឹក្សាភិបាល និងនីតិវិធីប្រតិបត្តិការដែលអនុម័តដោយអគ្គនាយកប្រតិបត្តិ ដើម្បីជាមូលដ្ឋានក្នុងការអនុវត្តការងារ។

រចនាសម្ព័ន្ធគ្រប់គ្រងរបស់គ្រឹះស្ថានត្រូវបានបែងចែកជាបីថ្នាក់គឺ៖ ម្ចាស់ភាគហ៊ុន ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការគ្រប់គ្រង ។ គ្រប់ផ្នែកទាំងអស់នេះសុទ្ធតែមានតួនាទីច្បាស់លាស់ក្នុងការគាំទ្រប្រតិបត្តិការ និងការត្រួតពិនិត្យផ្ទៃក្នុង។

សមាសធាតុសំខាន់ៗនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់គ្រឹះស្ថាន រួមមាន៖

- ការត្រួតពិនិត្យអចិន្ត្រៃយ៍៖ ការត្រួតពិនិត្យអចិន្ត្រៃយ៍ ដើម្បីធានាប្រសិទ្ធភាពនៃហិរញ្ញវត្ថុ និងសកម្មភាពប្រតិបត្តិការដោយមានយន្តការសម្រាប់រាយការណ៍ និងដោះស្រាយភាពមិនប្រក្រតី។
- សវនកម្មប្រចាំគ្រានីមួយៗ៖ សវនករផ្ទៃក្នុង ធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ជាប្រចាំតាមគ្រានីមួយៗ ដើម្បីវាយតម្លៃថាការអនុវត្ត អនុលោមតាមគោលការណ៍ និងនីតិវិធី បទប្បញ្ញត្តិ និងភាពជឿជាក់នៃការរាយការណ៍របាយការណ៍ហិរញ្ញវត្ថុ និងប្រសិទ្ធភាពនៃការគ្រប់គ្រង។

- ការវាយតម្លៃហានិភ័យ៖ គ្រឹះស្ថានធ្វើការវាយតម្លៃហានិភ័យ ដោយប្រើប្រាស់ចំនួនពិន្ទុ ដើម្បីកំណត់ និងវាយតម្លៃប្រសិទ្ធភាពនៃការគ្រប់គ្រង និងតំបន់ប្រែប្រួលដែលត្រូវធ្វើការកែប្រែឬពង្រឹងបន្ថែមទៀតឱ្យកាន់តែប្រសើរ។
- ប្រព័ន្ធព័ត៌មាន និងបច្ចេកវិទ្យា៖ គ្រឹះស្ថានបានធានាថាមានតែអ្នកដែលផ្តល់សិទ្ធិប៉ុណ្ណោះដែលអាចចូលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងទិន្នន័យរបស់គ្រឹះស្ថានបាន ជាមួយការប្រើប្រាស់យន្តការដូចជា ពាក្យសម្ងាត់ដែលមានភាពសំបាប់បំផុត ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ និងរក្សាការពារទិន្នន័យឱ្យមានសុវត្ថិភាពព្រមទាំងធ្វើការតាមដានត្រួតពិនិត្យសកម្មភាពការប្រើប្រាស់ ឧបករណ៍ដែលភ្ជាប់ និងប្រើប្រាស់បណ្តាញប្រព័ន្ធបច្ចេកវិទ្យារបស់គ្រឹះស្ថានជាប្រចាំ។
- ការប្រតិបត្តិតាម និងអភិបាលកិច្ច៖ គ្រឹះស្ថានមានមុខងារប្រតិបត្តិតាម ដើម្បីត្រួតពិនិត្យការប្រកាន់ខ្ជាប់នូវតម្រូវការផ្នែកច្បាប់ និងបទប្បញ្ញត្តិ ការគ្រប់គ្រងទំនាស់ផលប្រយោជន៍ និងការពារកេរ្តិ៍ឈ្មោះរបស់គ្រឹះស្ថាន។

ក្របខ័ណ្ឌដ៏រឹងមាំនេះ ធានាថា ហានិភ័យត្រូវបានគ្រប់គ្រងបានល្អ ប្រតិបត្តិការត្រូវបានធ្វើឡើងប្រកបដោយប្រសិទ្ធភាព និងទ្រព្យសម្បត្តិរបស់គ្រឹះស្ថានត្រូវបានការពារ។



# ក្រមសីលធម៌អាជីវកម្ម

គ្រឹះស្ថាន ខេមា ប្តេជ្ញាចិត្តផ្តល់សេវាកម្មជូនអតិថិជន ប្រកបដោយក្រមសីលធម៌ខ្ពស់ ដោយរក្សាបាននូវតម្លាភាព និងគណនេយ្យភាព នៅគ្រប់កម្រិតនៃប្រតិបត្តិការ។ ក្នុងនាម ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបម្រើសេវាជូនអតិថិជន ទាំង ទីជនបទ និងប្រជុំជន នោះក្រមសីលធម៌អាជីវកម្មមិនត្រឹមតែ ជាតម្រូវការផ្នែកវិជ្ជាជីវៈនោះទេ ប៉ុន្តែវាជាការចាំបាច់ខាង សីលធម៌។ ក្នុងតួនាទីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ គ្រឹះស្ថាន ខេមា យកចិត្តទុកដាក់ជាអតិបរមាផ្នែកក្រមសីលធម៌ តាមរយៈ ក្របខណ្ឌអភិបាលកិច្ចរឹងមាំ តម្លាភាពក្នុងប្រតិបត្តិការ និង គោលនយោបាយច្បាស់លាស់។ សមាសធាតុសំខាន់ៗនៃ ការអនុវត្តក្រមសីលធម៌អាជីវកម្មគឺ៖ ក្រមប្រតិបត្តិរបស់គ្រឹះស្ថាន ខេមា និងក្រមប្រតិបត្តិវិស័យធនាគារនិងហិរញ្ញវត្ថុ។

## ក្រមប្រតិបត្តិរបស់ គ្រឹះស្ថាន ខេមា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធ្វើប្រតិបត្តិការក្នុងបរិយាកាស មួយ ដែលអតិថិជនមានភាពចម្រុះ និងមានចំណេះដឹង ហិរញ្ញវត្ថុកម្រិតមិនស្មើគ្នា។ ការណ៍នេះទាមទារការប្តេជ្ញាចិត្ត ខ្ពស់ចំពោះបទដ្ឋានសីលធម៌រួមមាន៖ ភាពយុត្តិធម៌ តម្លាភាព គណនេយ្យភាព សុចរិតភាព វិជ្ជាជីវៈ និងទំនួលខុសត្រូវសង្គម។ ភាពខ្វះចន្លោះនៃក្រមសីលធម៌នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចនាំឱ្យមានការកេងប្រវ័ញ្ច បំណុលវិវាទ និងខូចខាត កេរ្តិ៍ឈ្មោះ ដែលធ្វើឱ្យប៉ះពាល់ដល់អតិថិជន និងគ្រឹះស្ថាន។

ដើម្បីរក្សាគោលការណ៍ទាំងនេះ គ្រឹះស្ថាន ខេមា បានបង្កើតក្រមប្រតិបត្តិរបស់គ្រឹះស្ថាន ដែលណែនាំអាកប្ប កិរិយាបុគ្គលិក និងការអនុវត្តរបស់ស្ថាប័ន។ ក្រមប្រតិបត្តិនេះ ផ្តោតសំខាន់លើការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ ការផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈ កិច្ចការពារអតិថិជន សុចរិតភាព តម្លាភាព ភាពឯកជនទិន្នន័យ ការអនុវត្ត ប្រកបដោយសមធម៌ចំពោះអតិថិជន ការបញ្ចៀសនូវទំនាស់ ផលប្រយោជន៍ អំពើគម្រាមកំហែង និងអំពើពុករលួយ។

## ក្រមប្រតិបត្តិ វិស័យធនាគារនិងហិរញ្ញវត្ថុ

ក្រមប្រតិបត្តិ វិស័យធនាគារនិងហិរញ្ញវត្ថុ ត្រូវបាន បង្កើតឡើងដោយ សមាគមធនាគារនៅកម្ពុជា សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និង ២១ របាយការណ៍ប្រចាំឆ្នាំ ២០២៤

បច្ចេកវិទ្យានៃកម្ពុជា។ ក្រមប្រតិបត្តិនេះកំណត់បទដ្ឋាន ក្រមសីលធម៌នៃប្រតិបត្តិការប្រកបដោយវិជ្ជាជីវៈសម្រាប់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីលើកទឹកចិត្តឱ្យមាន វប្បធម៌ល្អក្នុងការធ្វើអាជីវកម្ម ការប្រកួតប្រជែងប្រកបដោយ ភាពស្មោះត្រង់ ព្រមទាំងបង្កើនតម្លាភាព និងទំនុកចិត្ត សម្រាប់ទំនាក់ទំនងល្អរវាងអតិថិជន និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

ក្រមប្រតិបត្តិនេះបានកំណត់នូវបទដ្ឋានចំនួន២១ សម្រាប់ឱ្យគ្រឹះស្ថានហិរញ្ញវត្ថុអនុវត្តតាម រួមមាន៖ (១) ការ ពង្រឹងអភិបាលកិច្ចល្អ (២) តួនាទីរបស់ក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រងប្រតិបត្តិ (៣) ការលើកកម្ពស់ការយល់ដឹង និងការបណ្តុះបណ្តាល (៤) ហិរញ្ញប្បទានប្រកបដោយទំនួល ខុសត្រូវ (៥) ទំនាស់ផលប្រយោជន៍ (៦) ការតាំងបង្ហាញ (៧) គណនេយ្យភាព និងទំនុកចិត្ត (៨) ទំនួលខុសត្រូវ និង តម្លាភាព (៩) ឯកជនភាព នៃទិន្នន័យរបស់អ្នកប្រើប្រាស់ (១០) បទដ្ឋានសេវា (១១) ព័ត៌មាន (១២) ការធានា (១៣) ការផ្សាយពាណិជ្ជកម្ម ការធ្វើទីផ្សារ និងការលក់ (១៤) ក្រមសីលធម៌ (១៥) ការប្រមូលបំណុល (១៦) ការ លក់ដោយមិនមានការបង្ខិតបង្ខំ (១៧) ការបង្កើតផលិតផល និងសេវា (១៨) ការរើសអើង (១៩) បណ្តាញទំនាក់ទំនង (២០) ដំណោះស្រាយទំនាស់សម្រាប់អ្នកប្រើប្រាស់ (២១) ដំណោះស្រាយទំនាស់សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ។

## យន្តការគ្រប់គ្រងការអនុវត្ត

ការធានាឱ្យមានការអនុលោមតាមក្រមប្រតិបត្តិ ទាំងពីរខាងលើ តម្រូវឱ្យមានយន្តការដែលអនុញ្ញាតឱ្យ កំណត់សញ្ញាណ និងកែតម្រូវការប្រព្រឹត្តខុសក្រមប្រតិបត្តិ ហើយគោលការណ៍វិស្សលប្តូររឹង និងគោលការណ៍នីតិវិធី គ្រប់គ្រងបណ្តឹងតវ៉ាអតិថិជន ដើរតួនាទីយ៉ាងសំខាន់ក្នុង ការសម្រេចគោលដៅនេះ។

## គោលការណ៍វិស្សលប្តូររឹង

គោលការណ៍វិស្សលប្តូររឹង ជាវិធានការការពារដ៏ សំខាន់ដែលអនុញ្ញាតឱ្យបុគ្គលិក រាយការណ៍ពីករណីប្រព្រឹត្ត ខុស ការក្លែងបន្លំអំពើពុករលួយឬអាកប្បកិរិយាគ្មានសីលធម៌

របស់ថ្នាក់គ្រប់គ្រងនិងបុគ្គលិក ដោយមិនភ័យខ្លាចផលប៉ះពាល់អវិជ្ជមានដល់ខ្លួន។ គោលការណ៍វិស្វលប្បវិធីនាំមកនូវ៖

- ធានាការសម្ងាត់៖ ការពារអត្តសញ្ញាណរបស់អ្នកផ្តល់ព័ត៌មាន ដើម្បីបញ្ចៀសផលប៉ះពាល់អវិជ្ជមានដល់អ្នករាយការណ៍ ឬការរើសអើងនៅកន្លែងធ្វើការ និងលើកកម្ពស់វប្បធម៌នៃការបើកចំហ និងសុចរិតភាព។
- លើកកម្ពស់តម្លាភាព៖ លើកទឹកចិត្តឱ្យមានការរាយការណ៍ដោយគូសបញ្ជាក់អំពីនីតិវិធីច្បាស់លាស់ សម្រាប់រាយការណ៍បញ្ហា និងលំដាប់លំដោយក្នុងការស៊ើបអង្កេត។
- មានគណនេយ្យភាព៖ បង្កើតប្រព័ន្ធមួយដែលសេចក្តីរាយការណ៍ត្រូវបានដោះស្រាយដោយក្រុមប្រឹក្សាភិបាលនិងនាយកដ្ឋានប្រតិបត្តិការ ដោយមានពេលវេលា និងលទ្ធផលច្បាស់លាស់។

**គោលការណ៍ និងនីតិវិធីគ្រប់គ្រងបណ្តឹងតវ៉ាអតិថិជន**

គោលការណ៍ និងនីតិវិធីគ្រប់គ្រងបណ្តឹងតវ៉ាអតិថិជន ជាសមាសធាតុដ៏សំខាន់មួយទៀត នៃការអនុវត្តក្រមសីលធម៌អាជីវកម្ម។ ការគ្រប់គ្រងបណ្តឹងតវ៉ាអតិថិជនគឺជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការប្រមូលកង្វល់ ឬមតិត្រឡប់ របស់បុគ្គលិក អតិថិជន និងសាធារណជន ទៅលើក្រមសីលធម៌របស់បុគ្គលិក ប្រតិបត្តិការហិរញ្ញវត្ថុ ផលិតផល

សេវាកម្ម និងកង្វល់ផ្សេងៗ។ គ្រឹះស្ថាន យកចិត្តទុកដាក់នូវរាល់បណ្តឹងតវ៉ារបស់អតិថិជននឹងត្រូវបានយកមកដោះស្រាយអនុលោមតាមនីតិវិធីច្បាស់លាស់និងប្រើប្រាស់ព័ត៌មានទាំងនោះក្នុងការកែលម្អផលិតផល សេវាកម្ម និងប្រតិបត្តិការរបស់ខ្លួន ពិសេស មានសារៈសំខាន់ចំពោះការអនុវត្តក្រមសីលធម៌អាជីវកម្ម ក៏ដូចជាបទដ្ឋានការពារអតិថិជន។

**អតិថិជនអាចដាក់ពាក្យ បណ្តឹងផ្ទាល់មាត់ តាមរយៈ៖**

- ពាក្យសម្តីផ្ទាល់ តាមរយៈបុគ្គលិករបស់គ្រឹះស្ថាន
- ការហៅទូរស័ព្ទមកកាន់លេខទទួលបណ្តឹងតវ៉ា៖ ០៨៩ ៦៦៦ ០១៨ / ០៨១ ៨៥៥ ២២២
- ការផ្ញើអ៊ីម៉ែលមកកាន់៖ complaint@camma.com.kh
- បំពេញទម្រង់បណ្តឹងតវ៉ាក្នុងរូបសាយថ្មី ឬ QR
- ប្រអប់ផ្តល់មតិយោបល់។

**អតិថិជនអាចដាក់ពាក្យ បណ្តឹងលាយលក្ខណ៍អក្សរ តាមរយៈ៖**

- ការបំពេញទម្រង់គំរូបណ្តឹងតវ៉ា ដាក់នៅ ការិយាល័យកណ្តាល ឬការិយាល័យសាខា
- ការផ្ញើលិខិតបណ្តឹងតវ៉ា ទៅកាន់ ការិយាល័យកណ្តាល ឬការិយាល័យសាខា
- លិខិតបណ្តឹងតវ៉ាតាមរយៈ ធនាគារជាតិនៃកម្ពុជា
- លិខិតបណ្តឹងតវ៉ាតាមរយៈ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  
MINISTRY OF ECONOMY AND FINANCE  
អគ្គនាយកដ្ឋានពន្ធដារ  
GENERAL DEPARTMENT OF TAXATION



ព្រះរាជាណាចក្រកម្ពុជា  
KINGDOM OF CAMBODIA  
ជាតិ សាសនា ព្រះមហាក្សត្រ  
NATION RELIGION KING

TCG2405239072  
លេខ: ១៧៧/២២

រាជធានីភ្នំពេញ ថ្ងៃទី០១ ខែឧសភា ២០២៤  
Phnom Penh, 31<sup>st</sup> May 2024

អគ្គនាយកដ្ឋានពន្ធដារ  
GENERAL DEPARTMENT OF TAXATION

**វិញ្ញាបនបត្រ  
អនុលោមភាពសារពើពន្ធ**

(ប្រកាសលេខ ១៥៣៦ សហវ.ប្រក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦)

អនុនាយកដ្ឋានពន្ធដារបញ្ជាក់ថា :  
ឈ្មោះក្រុមហ៊ុន : **ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត**  
លេខអត្តសញ្ញាណកម្មសារពើពន្ធ : L001-107008408  
ស្ថិតក្រោមការគ្រប់គ្រង : នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធ កាលបរិច្ឆេទធ្វើបច្ចុប្បន្នភាព : ០៥ កក្កដា ២០១៦  
សកម្មភាពសេដ្ឋកិច្ច : គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ  
អាសយដ្ឋាន : #១០១A ផ្លូវ ២៨៩ សង្កាត់ បឹងកក់ទី ១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ  
ទទួលបានកម្រិតអនុលោមភាពសារពើពន្ធប្រភេទ : **មាស**  
មានសុពលភាពរយៈពេល **២** ឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២៥ និង ឆ្នាំ២០២៦។

**CERTIFICATE OF TAX COMPLIANCE**  
(Prakas No 1536 MEF/PK dated 23rd December 2016)

GENERAL DEPARTMENT OF TAXATION certifies that:

Company's name : **CAMMA MICROFINANCE LIMITED.**  
Tax Identification Number (TIN) : **L001-107008408**  
Under : Department of large Taxpayers      Date of Information Update : 05 Jul 2016  
Business activity(ies) : Micro-finance  
Tax Compliance Type awarded : **GOLD**  
Validity period of **2 years** for the tax year of **2025 and 2026.**

- ឈ្មោះក្រុមហ៊ុន : ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត
- លេខអត្តសញ្ញាណកម្មសារពើពន្ធ : L001-107008408
- ស្ថិតក្រោមការគ្រប់គ្រង : នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធ
- សកម្មភាពសេដ្ឋកិច្ច : គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ



ជ្រើសរើសដោយអគ្គនាយកដ្ឋានពន្ធដារ  
អនុលោមភាពសារពើពន្ធប្រភេទមាស  
អនុលោមភាពសារពើពន្ធប្រភេទមាស  
In Charge, Director General of General Department of Taxation  
**គង់ ចិន្ន**



គ្រឹះស្ថាន ខេមា ទទួលបាន វិញ្ញាបនបត្រ  
អនុលោមភាពសារពើពន្ធ ប្រភេទមាស  
មានសុពលភាពពីឆ្នាំជាប់គ្នា គឺឆ្នាំ២០២៥  
និងឆ្នាំ២០២៦ ពី អគ្គនាយកដ្ឋានពន្ធដារ។

# ៣

## ទិដ្ឋភាពទូទៅ នៃអាជីវកម្ម

- ផលិតផល និងសេវាកម្ម
- សមិទ្ធផលអាជីវកម្ម
- សេចក្តីសង្ខេបអំពីសមិទ្ធផលហិរញ្ញវត្ថុ
- បណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក
- អំពីអតិថិជន

# ផលិតផល និងសេវាកម្ម

គ្រឹះស្ថាន ខេមា គឺជាគ្រឹះស្ថានដែលទទួលបានអាជ្ញាបណ្ណផ្លូវការពី ធនាគារជាតិនៃកម្ពុជា ក្នុងរយៈពេល ១៤ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត គ្រឹះស្ថាន បានធ្វើពិធីកម្មដំណោះស្រាយហិរញ្ញវត្ថុរបស់ខ្លួនជាប្រចាំ ដើម្បីបំពេញតម្រូវការរបស់អតិថិជនឱ្យកាន់តែប្រសើរ។ តាមរយៈនវានុវត្តន៍ បរិយាប័ន្នហិរញ្ញវត្ថុ និងការប្តេជ្ញាចិត្តបង្កើត នូវគុណតម្លៃដល់សង្គម គ្រឹះស្ថាន ខេមា នៅតែរក្សាភាពប្រកួតប្រជែង និងសម្របខ្លួនតាមបរិបទឌីជីថលក្នុងវិស័យ ហិរញ្ញវត្ថុ។

ឆ្លើយតបចំពោះអតិថិជនដែលមានកម្រិតជីវភាពទាប គ្រឹះស្ថាន ខេមា អភិវឌ្ឍផលិតផលឥណទានក្រុមធានា ដែល អនុញ្ញាតឱ្យអតិថិជនចងក្រងជាក្រុមមានសមាជិកពី ២-៥ នាក់ ទទួលបានប្រាក់កម្ចីដោយធានាគ្នាទៅវិញទៅមក។ ក្នុងឆ្នាំ កន្លងទៅ ទំហំកម្ចីអតិបរមាត្រូវបានដំឡើងទៅ ១.៥០០ដុល្លារ ដើម្បីឆ្លើយតបនឹងអត្រាកំណើនសេដ្ឋកិច្ច និងតម្រូវការ អតិថិជន។ ជាលទ្ធផល ចំនួនអតិថិជនបានកើនឡើង ១៦% ដោយមានអតិថិជន ៤៣៩នាក់ ស្មើនឹង ១០,១០% នៃអតិថិជន សរុប និងមានផលប័ត្រឥណទានចំនួន ២៧១.១៤៤ដុល្លារ ស្មើនឹង ០,៨៥% នៃផលប័ត្រឥណទានសរុប។

ផលិតផលឥណទានសំខាន់មួយទៀតគឺ ឥណទាន ឯកត្តជន។ ផលិតផលនេះបន្តបំពេញតម្រូវការអតិថិជនដែល មានកម្រិតជីវភាពមធ្យម ផ្តល់ជូនសម្រាប់ការប្រកបរបរ អាជីវកម្ម បំពេញតម្រូវការផ្ទាល់ខ្លួន ឬក្នុងគ្រួសារ។ ផលិតផល ឥណទានឯកត្តជនត្រូវបានបែងចែកជា ឥណទានខ្នាត តូចបំផុត ឥណទានខ្នាតតូច និងឥណទានខ្នាតមធ្យម ដោយមានទំហំកម្ចីអតិបរមារហូតដល់ ៣០០.០០០ដុល្លារ។ បច្ចុប្បន្ន ឥណទានឯកត្តជន មានអតិថិជន ២.៥៥២នាក់ ស្មើនឹង ៥៨,៧២% នៃអតិថិជនសរុប និងមានផលប័ត្រ ឥណទាន ២៥.៦៩៣.៤៩៥ ស្មើនឹង ៨០,៧១% នៃ ផលប័ត្រឥណទានសរុប។

ដោយឡែក គ្រឹះស្ថាន ខេមា បានកែលម្អផលិតផល ឥណទានខ្នាតតូចបំផុត ដោយផ្តល់ជូនលក្ខខណ្ឌកាន់តែ ប្រសើរ និងរយៈពេលកម្ចីវែងជាងមុន ដើម្បីពង្រីកលទ្ធភាព ទទួលបានឥណទាន និងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ។ ការកែលម្អនេះ បានធ្វើឱ្យអត្រាកំណើនឥណទានខ្នាតតូចបំផុត សម្រេចបានលទ្ធផលខ្ពស់ធៀបនឹងឆ្នាំមុន ក្នុងអត្រាកំណើន

អតិថិជន ៩៨% កើនដល់ ១.០១៩នាក់ ស្មើនឹង ២៣,៤៥% នៃអតិថិជនសរុប និងអត្រាកំណើនផលប័ត្រឥណទាន ៨៦% កើនដល់ ២.៤៦៥.៣០៨ដុល្លារ ស្មើនឹង ៧,៧៤% នៃ ផលប័ត្រឥណទានសរុប។

ផលិតផលឥណទានកសិកម្ម ផ្តល់ជូនលក្ខខណ្ឌបង់ សងបត់បែនស្របតាមប្រាក់ចំណូលតាមរដូវកាលរបស់ អតិថិជន។ កសិករ និងអតិថិជនដែលប្រកបមុខរបរពាក់ព័ន្ធ នឹងវិស័យកសិកម្ម អាចទទួលបានកម្ចីរហូតដល់ ៥០.០០០ ដុល្លារ សម្រាប់ទិញវត្ថុធាតុដើម ឬគ្រឿងចក្រកសិកម្ម។ ចំនួន អតិថិជនឥណទានកសិកម្ម បានកើនដល់ ២០៤នាក់ ស្មើនឹង ៤,៦៩% នៃអតិថិជនសរុប និងមានផលប័ត្រឥណទាន ២.០១៣.៣១៧ដុល្លារ ស្មើនឹង ៦,៣២% នៃផលប័ត្រ ឥណទានសរុប។

ឥណទានយានយន្ត គឺជាផលិតផលកម្ចីជួយសម្រួល ដល់អតិថិជនដែលមានតម្រូវការទិញយានជំនិះប្រើប្រាស់ ផ្ទាល់ខ្លួន ប៉ុន្តែមិនទាន់មានសាច់ប្រាក់គ្រប់គ្រាន់។ អតិថិជន អាចខ្ចីប្រាក់ក្នុងទំហំអតិបរមារហូតដល់ ៧០.០០០ដុល្លារ ដើម្បីទិញយានយន្តដូចជា ម៉ូតូ កង់ប៊ី រថយន្ត ឬយានយន្ត ផ្សេងទៀត។ អតិថិជនឥណទានយានយន្តមានចំនួន ២១៩នាក់ ស្មើនឹង ៥,០៤% នៃអតិថិជនសរុប និងមាន ផលប័ត្រឥណទានចំនួន ១.៨៩៧.៣០៩ដុល្លារ ស្មើនឹង ៥,៩៦% នៃផលប័ត្រឥណទានសរុប។

ផលិតផលឥណទានរហ័សផ្តល់ជូនកម្ចីដល់អតិថិជន ដែលមានតម្រូវការសាច់ប្រាក់បន្ទាន់ដោយគ្រាន់តែដាក់បណ្ណ សម្គាល់យានយន្តជាទ្រព្យធានា។ នៅឆ្នាំ២០២៤ គ្រឹះស្ថាន ខេមា ដំឡើងទំហំកម្ចីអតិបរមា នៃផលិតផលឥណទានរហ័ស

រហូតដល់ ៥.០០០ដុល្លារ និងបង្កើនល្បឿនសេវាកម្ម ដើម្បី ផ្តល់ភាពងាយស្រួលដល់អតិថិជន។ អតិថិជនឥណទាន រហ័សមានចំនួន ៣១៧នាក់ ស្មើនឹង ៧,២៩% នៃអតិថិជន សរុប និងមានផលប័ត្រឥណទានចំនួន ២៦៦.៨៣០ដុល្លារ ស្មើនឹង ០,៨៤% នៃផលប័ត្រឥណទានសរុប។

ឥណទានគ្មានទ្រព្យធានា ផ្តល់ភាពងាយស្រួលជូន អតិថិជនអាចស្នើកម្ចីតាមអនឡាញហើយការសិក្សាប្រាក់កម្ចី ក៏អនុវត្តតាមអនឡាញ ហើយអតិថិជនតម្រូវឱ្យអញ្ជើញមក ការិយាល័យតែម្តងប៉ុណ្ណោះ គឺនៅពេលបើកប្រាក់។ អតិថិជន ដែលជាបុគ្គលិក ឬម្ចាស់អាជីវកម្មខ្នាតតូចផ្ទាល់ខ្លួន អាចស្នើ កម្ចីបានរហូតដល់ ៥.០០០ដុល្លារ ដើម្បីបំពេញតម្រូវការ ផ្ទាល់ខ្លួន ឬប្រកបអាជីវកម្មខ្នាតតូច។ ឥណទានគ្មានទ្រព្យ ធានា មានអតិថិជនចំនួន ៤៥៧នាក់ ស្មើនឹង ១០,៥២% នៃ អតិថិជនសរុប និងផលប័ត្រឥណទាន ៩៩៤.៦៩៤ដុល្លារ ស្មើនឹង ៣,១២% នៃផលប័ត្រឥណទានសរុប។

គ្រឹះស្ថាន ខេមា ក៏មានផ្តល់ជូនផលិតផលឥណទាន ប្រាក់បៀវត្សរ៍ ផលិតផលឥណទានសម្រាប់ទិញ អចលនទ្រព្យ ឬសាងសង់សំណង់ផ្សេងៗ។ ដើម្បីបង្កើនផលជះដល់ សហគមន៍ជនបទ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយ ចីរភាព គ្រឹះស្ថាន ខេមា បានដាក់ឱ្យដំណើរការផលិតផល ឥណទានបែតង និងឥណទានទឹកស្អាតនិងអនាម័យ នៅ ឆ្នាំ២០២៣។ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់ បរិយាប័ន្នហិរញ្ញវត្ថុ និងសុខុមាលភាពសហគមន៍។ នៅ ឆ្នាំ២០២៥ គ្រឹះស្ថាន ខេមា នឹងកែលម្អផលិតផលឥណទាន ទឹកស្អាតនិងអនាម័យដើម្បីផ្តល់លទ្ធភាពដល់ម្ចាស់អាជីវកម្ម ខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម ពាក់ព័ន្ធនឹងការផ្គត់ផ្គង់ ផលិតផល និងផ្តល់សេវាពាក់ព័ន្ធនឹងទឹកស្អាត និងអនាម័យ ទទួលបានប្រាក់កម្ចីពីគ្រឹះស្ថាន។ លើសពីនេះ គ្រឹះស្ថាននឹង បន្តអភិវឌ្ឍផលិតផលសក្តានុពលថ្មីបន្ថែមទៀតដើម្បីឆ្លើយតប នឹងការវិវត្តនៃនិន្នាការទីផ្សារ ស្របតាមផែនការយុទ្ធសាស្ត្រ របស់គ្រឹះស្ថាន។

# សមិទ្ធផលអាជីវកម្ម

## សមិទ្ធផលឥណទានតាមវិស័យ

### ចំនួនអតិថិជន

ល.រ.	វិស័យ	២០២២	២០២៣	២០២៤	ប្រែប្រួល
១	ក្រុមគ្រួសារ	៥៣៨	៨៥៨	១.១២៥	៣១%
២	ពាណិជ្ជកម្ម	២០៩	៣៣០	៥១១	៥៥%
៣	កសិកម្ម	៦១	១២០	២០៤	៧០%
៤	សេវាកម្ម	៦១២	៥៤៧	៧១១	៣០%
៥	សំណង់	១៨៤	២៦៥	៣៦៣	៣៧%
៦	ដឹកជញ្ជូន	៥៥	៥៧	៦៩	២១%
៧	ផ្សេងៗ	៥១៨	៨៤៧	១.៣៦៣	៦១%
	សរុប	២.១៧៧	៣.០២៤	៤.៣៤៦	៤៤%

### ផលបំត្រឥណទាន (ដុល្លារ)

ល.រ.	វិស័យ	២០២២	២០២៣	២០២៤	ប្រែប្រួល
១	ក្រុមគ្រួសារ	៤.៩៩៥.៥៤២	៨.១៣៧.៩០៩	៩.៥៥៣.៣៩៤	១៧%
២	ពាណិជ្ជកម្ម	៣.០៥២.៥១៣	៣.៤២៨.៤៥២	៤.៣៤០.៥០៦	២៧%
៣	កសិកម្ម	១.៦៥៦.៩៧២	១.៥០៣.៦៨៤	២.០១៣.៣១៧	៣៤%
៤	សេវាកម្ម	៧.៣១២.២៦៧	៥.៨៤៩.៦៦៦	៥.៧២៥.១២៥	(២%)
៥	សំណង់	២.៤៦៨.៤៥៣	២.៣៩៦.២៩៨	២.០៨៤.៨៥២	(១៣%)
៦	ដឹកជញ្ជូន	៤២៩.៣៥២	៤៦៣.៣២៣	៦២៥.៣៦៦	៣៥%
៧	ផ្សេងៗ	៣.៧៦៦.៧៧៩	៥.២៥១.៦៤៣	៧.៤៩២.៦០៧	៤៣%
	សរុប	២៣.៦៨១.៨៧៧	២៧.០៣០.៩៧៤	៣១.៨៣៥.១៦៧	១៨%

គ្រឹះស្ថាន ខេមា សម្រេចបានផលបំត្រឥណទាន ៣១.៨៣៥.១៦៧ដុល្លារ ក្នុងឆ្នាំ២០២៤ ក្នុងអត្រាកំណើន ១៨% ដែលអត្រាកំណើននេះ ទទួលបានពីការកើនឡើងនៃ អ្នកប្រើប្រាស់ឥណទានក្នុងវិស័យកសិកម្ម ៣៤% វិស័យ ពាណិជ្ជកម្ម ២៧% និងវិស័យក្រុមគ្រួសារ ១៧% បើទោះបីជា មានការថយចុះក្នុងវិស័យសំណង់ - ១៣% និងវិស័យសេវាកម្ម - ២%។

អត្រាកំណើនផលបំត្រឥណទានឆ្នាំនេះសម្រេចបាន ខ្ពស់ជាងឆ្នាំមុនបណ្តាលមកពីឱកាសនៃអត្រាកំណើនសេដ្ឋកិច្ច

វិជ្ជមាន ការកែលម្អផលិតផលសក្តានុពលឥណទានខ្នាតតូចបំផុត និងឥណទានយានយន្តឱ្យកាន់តែមានភាពប្រកួតប្រជែង និង កំណើនបុគ្គលិកឥណទានក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ អត្រាកំណើនផលបំត្រឥណទានប្រកបដោយសក្តានុពលដែល គ្រឹះស្ថានសម្រេចបានក្នុងឆ្នាំ២០២៤នេះ គឺជាអត្រាកំណើន ខ្ពស់ជាងអត្រាកំណើនក្នុងវិស័យជាង៦ដងធៀបនឹងទិន្នន័យ ចែករំលែកដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

**សមិទ្ធផលឥណទានតាមផលិតផល  
ចំនួនអតិថិជន**

ល.រ.	ប្រភេទឥណទាន	២០២២	២០២៣	២០២៤	ប្រែប្រួល
១	ឥណទានខ្នាតតូចបំផុត	៣៣៥	៥១៤	១.០១៩	៩៨%
២	ឥណទានខ្នាតតូច	៣៥៤	៣៧៣	៤២៦	១៤%
៣	ឥណទានខ្នាតមធ្យម	៨៧៣	១.០១៤	១.១០៧	៩%
៤	ឥណទានក្រុម	១៩៧	៣៧៩	៤៣៩	១៦%
៥	ឥណទានបុគ្គលិក	៣៣	៥០	៩០	៨០%
៦	ឥណទានហ្វីស	២១៤	៣១០	៣១៧	២%
៧	ឥណទានកញ្ចប់	៤៧	៥២	៤៦	( ១២% )
៨	ឥណទានអចលនទ្រព្យ	៥៤	៤៨	៤២	( ១៣% )
៩	ឥណទានប្រាក់បៀវត្ស	១	-	-	-
១០	ឥណទានគ្មានទ្រព្យធានា	៦០	២០០	៤៥៧	១២៩%
១១	ឥណទានយានយន្ត	៩	៤១	២១៩	៤៣៤%
១២	ឥណទានបែតង	-	៤៣	១៨៤	៣១៤%
	សរុប	២.១៧៧	៣.០២៤	៤.៣៤៦	៤៤%

**ផលប័ត្រឥណទាន (ដុល្លារ)**

ល.រ.	ប្រភេទឥណទាន	២០២២	២០២៣	២០២៤	ប្រែប្រួល
១	ឥណទានខ្នាតតូចបំផុត	៩៥០.៥៤៩	១.៣២៨.៨២៤	២.៤៦៥.៣០៨	៨៦%
២	ឥណទានខ្នាតតូច	១.៨១៣.៥៩៧	២.០០៧.០២៩	២.៣៥៨.៤៨៨	១៨%
៣	ឥណទានខ្នាតមធ្យម	១៧.៧៦៦.៥៦៩	១៩.៦០៨.៨៩៣	២០.៨៦៩.៦៩៩	៦%
៤	ឥណទានក្រុម	១២៨.៥៣១	២៣៨.៧២២	២៧១.១៤៤	១៤%
៥	ឥណទានបុគ្គលិក	២០៥.១៧១	៣៤២.៨៨៣	៣៩៧.៣៦៩	១៦%
៦	ឥណទានហ្វីស	១៩៩.៥៩៨	៣៤០.៧១៨	២៦៦.៨៣០	( ២២% )
៧	ឥណទានកញ្ចប់	១.៥៣៤.៦២០	១.៦២៥.០១៥	១.៣៩០.០៤៥	( ១៤% )
៨	ឥណទានអចលនទ្រព្យ	៩២៦.១៤១	៧១៥.៤៦៩	៥៦៦.១០៩	( ២១% )
៩	ឥណទានប្រាក់បៀវត្ស	១៣២	-	-	-
១០	ឥណទានគ្មានទ្រព្យធានា	១៤៤.៨៤០	៤២២.៩៤៤	៩៩៤.៦៩៤	១៣៥%
១១	ឥណទានយានយន្ត	១២.១៣០	៣៦០.១៣៣	១.៨៩៧.៣០៩	៤២៧%
១២	ឥណទានបែតង	-	៤០.៣៤៤	៣៥៨.១៧២	៨៨៨%
	សរុប	២៣.៦៨១.៨៧៧	២៧.០៣០.៩៧៤	៣១.៨៣៥.១៦៧	១៨%

ក្នុងឆ្នាំ២០២៤ចំនួនអតិថិជនប្រើប្រាស់សេវាឥណទានបានកើនឡើងដល់ ៤.៣៤៦នាក់ មានអត្រាកំណើន ៤៤% ដែលជាអត្រាកំណើនលើសឆ្នាំមុន។ កំណើនអតិថិជនប្រកបដោយសក្តានុពល គឺបានមកពីការរួមចំណែកនៃកំណើនអតិថិជនឥណទានគ្មានទ្រព្យធានា ១២៩% ឥណទានខ្នាតតូចបំផុត ៩៨% និងសន្ទុះកំណើននៃផលិតផលឥណទានបែតង និងឥណទានយានយន្ត។

ផលប័ត្រឥណទានខ្នាតមធ្យមដែលមានចំណែកធំជាង

គេនៃផលប័ត្រឥណទានសរុប ទទួលបានកំណើនត្រឹម ៦% ប៉ុណ្ណោះ ប៉ុន្តែផលិតផលសក្តានុពលផ្សេងទៀតសម្រេចបានអត្រាកំណើនខ្ពស់ដូចជាឥណទានយានយន្ត៤២៧%ឥណទានគ្មានទ្រព្យធានា ១៣៥% និងឥណទានខ្នាតតូចបំផុត ៨៦% ដែលជំរុញឱ្យអត្រាកំណើនផលប័ត្រឥណទានប្រចាំឆ្នាំកើនឡើងដល់ ១៨%។ ដោយឡែកផលិតផលឥណទានហ្វីស និងឥណទានអចលនទ្រព្យ មានកំណើនអវិជ្ជមាន -២២% និង -២១% រៀងគ្នា។

# សេចក្តីសង្ខេបអំពីសមិទ្ធផលហិរញ្ញវត្ថុ

របាយការណ៍លទ្ធផល	២០២២	២០២៣	២០២៤	ប្រែប្រួល
របាយការណ៍លទ្ធផល (ដុល្លារ)	សវនកម្ម	សវនកម្ម	សវនកម្ម	
ចំណូលការប្រាក់	២.៧៩០.៤៩១	៣.៧៣៣.៣៣១	៤.៤៣១.៦២៩	១៩%
ចំណាយការប្រាក់	(៨០០.៦២៦)	(១.២២៣.២៥០)	(១.៥៩២.០៤៦)	៣០%
ចំណូលការប្រាក់សុទ្ធ	១.៩៨៩.៨៦៥	២.៥១០.០៨១	២.៨៣៩.៥៨៣	១៣%
ចំណូលប្រតិបត្តិការផ្សេងៗ	១០២.០៣២	១២៧.៥០២	១៥៥.៦៦០	២២%
ចំណូលការប្រាក់សុទ្ធបន្ទាប់ពីចំណាយសវិធានធន	២.០៩១.៨៩៧	២.៦៣៧.៥៨៣	២.៩៩៥.២៤៣	១៤%
សវិធានធនលើឥណទានមិនដំណើរការ	(២៥.៣០៤)	(៣០.៨៤២)	(៤០.១២៧)	៣០%
ចំណាយលើបុគ្គលិក	(១.២២៩.២៩៧)	(១.៥៦៦.៩៩៧)	(១.៨៣២.០៧៤)	១៧%
ចំណាយប្រតិបត្តិការផ្សេងៗ	(៥៨៧.៦៥១)	(៦១៦.៤២០)	(៧២៤.១៣៣)	១៧%
ចំណាយរំលស់	(៤៣.៧០២)	(៧២.៩៥៧)	(៨៦.៨៦៦)	១៩%
ប្រាក់ចំណេញមុនពន្ធដកពន្ធ	២០៥.៩៤៣	៣៥០.៣៦៦	៣១២.០៤៣	(១១%)
ចំណាយពន្ធលើប្រាក់ចំណេញ	(៦១.៥៥៣)	(៧៦.៩៧២)	(៦៨.៥០៨)	(១១%)
ប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ	១៤៤.៣៩០	២៧៣.៣៩៤	២៤៣.៥៣៥	(១១%)

ក្នុងឆ្នាំ២០២៤ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ សំរេចបានលទ្ធផលប្រាក់ចំណេញក្រោយបង់ពន្ធចម្រុះប្រមាណ -១១% ធៀបនឹងឆ្នាំ២០២៣ (២០២៤ ទទួលបានចំនួន ២៤៣.៥៣៥ដុល្លារ និង២០២៣ ទទួលបានចំនួន ២៧៣.៣៩៤ដុល្លារ)។ ការចម្រុះនេះត្រូវបានជះឥទ្ធិពលដោយកត្តាសំខាន់ៗមួយចំនួន៖

- ផលប័ត្រឥណទានបានកើនឡើងប្រហែល ១៨% បង្កើតប្រាក់ចំណូលការប្រាក់កើនឡើងតែ ១៩% ស្មើនឹង ៤,៤ លានដុល្លារ។

- ការចំណាយប្រតិបត្តិការបានកើនឡើង ១៧% បើប្រៀបធៀបទៅនឹងឆ្នាំមុន។
- ការចំណាយលើការប្រាក់បានកើនឡើង ៣០% ដោយសារតែការកើនឡើងនៃប្រាក់កម្ចី។
- ការចំណាយលើបុគ្គលិក មានការកើនឡើងជាមធ្យម ១៧%។
- ការចំណាយរំលស់បានកើនឡើង ១៩% ដើម្បីគាំទ្រដល់ប្រតិបត្តិការនៅឆ្នាំ២០២៤។

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	២០២២	២០២៣	២០២៤	ប្រែប្រួល
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ(ដុល្លារ)	សវនកម្ម	សវនកម្ម	សវនកម្ម	
ទ្រព្យសកម្ម	២៤.៨៤៨.៣៣៣	២៧.៦៧៨.៧៧២	៣២.៤៣០.៥៩១	១៧%
ឥណទាន និងបុរេប្រទានទៅអតិថិជន	២៣.៤២៥.៦៣០	២៦.៩៦៧.៩៨៦	៣១.៧៤៣.៩៦១	១៨%
ទ្រព្យអកម្ម	១៧.៧៧៥.១៥២	១៩.៣៣២.១៩៧	២៣.៨៤០.៤៨១	២៣%
ប្រាក់កម្ចី	១៧.៥៤៣.១២០	១៩.១១៤.៩៨៤	២៣.៥២៤.៣៣៩	២៣%
ទ្រព្យម្ចាស់ភាគទុនិក	៧.០៧៣.១៨១	៨.៣៤៦.៥៧៥	៨.៥៩០.១១០	៣%
ដើមទុន	៥.៥៩៣.០០០	៧.៣៤៣.០០០	៧.៣៤៣.០០០	-
ប្រាក់ចំណេញសុទ្ធរក្សាទុក	៩៤០.៤៣២	២៦០.៣៨០	(២៧.១៤២)	(១១០%)
ទុនបម្រុងបច្ចុប្បន្ន	៥៣៩.៧៤៩	៧៤៣.១៩៥	១.២៧៤.២៥២	៧១%

នៅឆ្នាំ២០២៤ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ មានការកើនឡើងជាមធ្យមនៃទ្រព្យសកម្មសរុបប្រមាណ ១៧% បើធៀបនឹងឆ្នាំមុន ដែលឈានដល់ ៣២,៤ លានដុល្លារ។ កំណើននេះត្រូវបានជំរុញជាចម្បងដោយការកើនឡើង ១៨% នៃឥណទានផ្តល់ជូនអតិថិជនដែលសរុបមានចំនួន៣១,៧លានដុល្លារ នៅដំណាច់ឆ្នាំនេះ។ ដើម្បីគាំទ្រដល់ការពង្រីកនេះនៅក្នុងទ្រព្យសកម្មសរុប និងឥណទានផ្តល់ជូនអតិថិជនក្រុមហ៊ុននឹងខ្ចីហិរញ្ញប្បទានពីម្ចាស់ដៃគូប្រាក់កម្ចីក្នុងស្រុកក្រៅស្រុក និងម្ចាស់ភាគហ៊ុនរបស់ខ្លួន។ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត មានគោលបំណងនៅតែបន្តពង្រីកប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀតក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។

លើសពីនេះ ដើម្បីគាំទ្រដល់ការពង្រីកប្រតិបត្តិការរបស់ខ្លួនក្នុងរយៈពេលប្រាំឆ្នាំខាងមុខ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត កំពុងស្វែងរកមូលនិធិបន្ថែមពីដៃគូ

ដែលមានស្រាប់ និងដៃគូថ្មី។ នេះនឹងជួយពង្រឹងភាពធន់របស់ក្រុមហ៊ុន និងធានាបាននូវកំណើនប្រកបដោយនិរន្តរភាព។

ការធ្លាក់ចុះនៃប្រាក់ចំណូលដែលបានរក្សាទុកជាចម្បងបើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយសារតែការធ្វើ ៥៣០ ពាន់ដុល្លារ ទៅកាន់ទុនបម្រុងបទប្បញ្ញត្តិក្នុងឆ្នាំ២០២៤ ។ លើសពីនេះ ចំនួនទឹកប្រាក់ ៥៣០ ពាន់ដុល្លារ ដែលទទួលបានពីភាពខុសគ្នារវាងចំណាយសំវិធានធនតាមបទប្បញ្ញត្តិ និងចំណាយអ៊ីមតែរមិនតាម CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម ត្រូវបានបែងចែកទៅឱ្យទុនបម្រុងបទប្បញ្ញត្តិផងដែរ។ ជាលទ្ធផល ប្រាក់ចំណូលដែលបានរក្សាទុកបានថយចុះយ៉ាងខ្លាំងប្រមាណ ២០៤% ខណៈដែលដើមទុនភាគហ៊ុននៅតែមិនផ្លាស់ប្តូរ (០%)។ ហើយទុនបម្រុងបទប្បញ្ញត្តិបានកើនឡើងយ៉ាងខ្លាំងប្រហែល ៧១% គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

អនុបាតសំខាន់សម្រេចបាន	២០២២	២០២៣	២០២៤
ចំណេញធៀបនឹងទ្រព្យសកម្ម	០,៦០%	១,០៣%	០,៨១%
ចំណេញធៀបនឹងទ្រព្យម្ចាស់	២,០៤%	៣,៦២%	២,៨៨%
ចំណាយប្រតិបត្តិការធៀបនឹងឥណទាន	៩,៨១%	៩,២៣%	៩,៣៣%
ចំណាយសរុបថ្លៃដើមធៀបនឹងចំណូលប្រតិបត្តិការ	៩៥,០១%	៩៣,៥៤%	៩៤,៦៩%
អនុបាតសាច់ប្រាក់ងាយស្រួល	១០០%	១០០%	២៥៣%
អនុបាតសាធនភាព	៣៥,៦៩%	៣១,០៥%	២៥,០៥%
ហានិភ័យឥណទានធំជាងចាប់ពី ៣០ថ្ងៃ	៣,៩២%	៥,៥៤%	៤%

លទ្ធផលហិរញ្ញវត្ថុរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ក្នុងឆ្នាំ២០២៤ បានបង្ហាញពីការធ្លាក់ចុះបន្តិចនៃរង្វាស់ប្រាក់ចំណេញសំខាន់ៗ។ អនុបាតលើទ្រព្យសកម្ម (ROA) បានថយចុះពី ១,០៣% ទៅ ០,៨១% ខណៈពេលដែលអនុបាតនៃមូលធន (ROE) បានធ្លាក់ចុះពី ៣,៦២% ទៅ ២,៨៨% ។ លើសពីនេះ អនុបាតចំណាយប្រតិបត្តិការបានកើនឡើងប្រមាណ ០,០៩% ពី ៩,២៣% ទៅ ៩,៣៣% ហើយអនុបាតចំណាយលើប្រាក់ចំណូលសរុបបានកើនឡើងប្រមាណ ១,១៦% បើធៀបនឹងឆ្នាំមុន។ បើទោះជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ នៅតែរក្សាបាននូវស្ថិរភាពហិរញ្ញវត្ថុរបស់ខ្លួន។

បន្ថែមពីនោះទៀត គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានរក្សានូវអនុបាតសាច់ប្រាក់ងាយស្រួល ២៥៣% និងអនុបាតសាធនភាព ២៥,០៥% ដែលខ្ពស់ជាងកម្រិតអនុលោមភាពអប្បបរមាដែលតម្រូវដោយធនាគារជាតិ នៃកម្ពុជា ដែលកំណត់ឱ្យរក្សាមិនឱ្យតិចជាង ១០០% និង ១៥%។

ទាក់ទងនឹងការគ្រប់គ្រងគុណភាពផលប៉ុន្តែឥណទាន PAR  $\geq$  ៣០ ថ្ងៃ បានថយចុះយ៉ាងខ្លាំងពី ៥,៥៤% សល់ត្រឹម ៤% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការគ្រប់គ្រងផលប៉ុន្តែឥណទានរបស់យើងប្រកបដោយប្រសិទ្ធភាព ដើម្បីសម្រេចបាននូវការអនុវត្ត

កាន់តែប្រសើរ និងប្រាក់កម្ចីដែលមានសុខភាពល្អជាងមុន។ ជាងនេះទៅទៀត អត្រាហានិភ័យឥណទាននេះគឺទាបជាង មធ្យមភាគសម្រាប់វិស័យហិរញ្ញវត្ថុទាំងមូល ដែលបង្ហាញពី ការអនុវត្តការគ្រប់គ្រងហានិភ័យដ៏រឹងមាំរបស់ គ្រឹះស្ថាន និង គុណភាពផលប៉ុន្តែដែលមានស្ថិរភាព។

**ទស្សនវិស័យឆ្នាំ២០២៥**

នៅឆ្នាំ២០២៥ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត មានគោលបំណងបង្កើនប្រាក់ចំណូលរបស់ខ្លួនដោយបង្កើន ផលប៉ុន្តែប្រាក់កម្ចីរបស់ខ្លួនប្រមាណ ២៧%។ ក្រុមហ៊ុននឹង ផ្តោតលើការផ្តល់ទ្រព្យសកម្មដែលមានការប្រាក់ដូចជា ការ ផ្តល់ប្រាក់កម្ចីដែលគាំទ្រដោយទ្រព្យសកម្ម កម្ចីខ្នាតតូចបំផុត កម្ចីខ្នាតតូច និងមធ្យម ផលិតផលកសិកម្ម។ ផលិតផលកម្ចី បែកចែក និងប្រាក់កម្ចីទឹកស្អាតនិងអនាម័យ ដល់សហគមន៍។ យុទ្ធសាស្ត្រពង្រីកនេះ ត្រូវបានរចនាឡើងដើម្បីបង្កើនការ រួមបញ្ចូលផ្នែកហិរញ្ញវត្ថុនិងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងសហគមន៍។

ដើម្បីគាំទ្រដល់កំណើននៃទ្រព្យសកម្មនេះ អ្នកគ្រប់គ្រង ត្រូវតែបន្តពង្រីកប្រតិបត្តិការទៅក្នុងផ្នែកសក្តានុពល ខណៈ ពេលដែលផ្តោតលើការកាត់បន្ថយហានិភ័យ។ លើសពីនេះ គួរតែមានការសង្កត់ធ្ងន់យ៉ាងខ្លាំងលើការបង្កើតផលិតផល ឌីជីថលបន្ថែមទៀត ដើម្បីបង្កើនភាពងាយស្រួល សម្រួល សេវាកម្ម និងឈានដល់មូលដ្ឋានអតិថិជនទូលំទូលាយ ជំរុញកំណើន និងនិរន្តរភាពរបស់ក្រុមហ៊ុន។

ថ្នាក់គ្រប់គ្រងក៏ផ្តោតលើការលើកកម្ពស់ផលិតផលនិង សេវាកម្មរបស់ខ្លួនដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បី បម្រើអតិថិជនឱ្យកាន់តែប្រសើរឡើង។ តាមរយៈការផ្តល់ជូន នូវបទពិសោធន៍ប្រកបដោយភាពរលូន និងរីករាយតាមរយៈ ផលិតផល និងសេវាកម្មឌីជីថល គ្រឹះស្ថាន ខេមា មាន

គោលបំណងចូលរួមចំណែកដល់កំណើនប្រកបដោយនិរន្តរភាព នៃអតិថិជនរបស់ខ្លួន។ ផ្តល់ឱ្យពួកគេនូវដំណោះស្រាយប្រកប ដោយ ភាពច្នៃប្រឌិត និងអាចចូលដំណើរការបានសម្រាប់ តម្រូវការហិរញ្ញវត្ថុរបស់ពួកគេ។

គណៈគ្រប់គ្រង គ្រឹះស្ថាន កំពុងផ្តោតលើការបង្កើត ផលិតផលកម្ចីសាជីវកម្មថ្មីដោយគ្រោងនឹងដាក់ឱ្យដំណើរការ នៅដំណាច់ឆ្នាំ២០២៥ ។ លើសពីនេះ ក្រុមហ៊ុនមានបំណង ដាក់ឱ្យដំណើរការ CAMMA Mobile App ដោយពង្រីកវត្តមាន ឌីជីថលរបស់ខ្លួន និងកែលម្អលទ្ធភាពប្រើប្រាស់សេវាកម្ម របស់អតិថិជន។

បន្ថែមពីនេះទៀត ថ្នាក់គ្រប់គ្រងនឹងបន្តអនុវត្តការ ប្រុងប្រយ័ត្នក្នុងការត្រួតពិនិត្យគុណភាពទ្រព្យសកម្ម ដោយ ផ្តោតលើការកាត់បន្ថយបន្ថែមទៀតនូវប្រាក់កម្ចីដែលមិន ដំណើរការ។ វិធីសាស្ត្រសកម្មនេះមានគោលបំណងរក្សា សុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ខណៈពេលដែលធានានូវ ស្ថិរភាព និងកាត់បន្ថយហានិភ័យ។

គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ក៏នឹងបន្ត ផ្តល់អាទិភាពដល់ការរក្សាបាននូវកម្រិតសាច់ប្រាក់ងាយស្រួល ដែលមានសុខភាពល្អ ដូចជា អនុបាតសន្ទនីយភាព និង អនុបាតសាធនភាព របស់ខ្លួន។ វិធីសាស្ត្រនេះធានាការ អនុលោមតាមតម្រូវការបទប្បញ្ញត្តិខណៈពេលដែលជួយដល់ កំណើនអាជីវកម្មប្រកបដោយសុខភាពល្អ និងនិរន្តរភាព របស់ក្រុមហ៊ុនផងដែរ។



# បណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក

## ការលើកទឹកចិត្តបុគ្គលិកលើសមិទ្ធផល

ភាពរីកចម្រើន និងសមិទ្ធផលជាវិជ្ជមាន របស់គ្រឹះស្ថាន ជាលទ្ធផលដែលបានកើតឡើងពីការខិតខំប្រឹងប្រែង របស់ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ របស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត។ ដើម្បីឆ្លើយតបទៅនឹងភាព រីកចម្រើន និងការខិតខំប្រឹងប្រែងរបស់បុគ្គលិក គណៈ គ្រប់គ្រងរបស់គ្រឹះស្ថាន បានសម្រេចធ្វើការកែប្រែ និងបន្ថែម ទៅលើអត្ថប្រយោជន៍ផ្សេងៗមួយចំនួនជូនបុគ្គលិក ដើម្បី លើកទឹកចិត្តដល់បុគ្គលិក ទោះបីស្ថិតក្នុងកាលៈទេសៈនៃវិបត្តិ សេដ្ឋកិច្ចជាសកលក៏ដោយ។ មិនតែប៉ុណ្ណោះ គណៈគ្រប់គ្រង ក៏បានសម្រេចនៅតែបន្តផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែ និងប្រចាំត្រីមាស ជូនដល់គ្រប់បុគ្គលិកឥណទាន និងសម្រេច ផ្តល់ប្រាក់លើកទឹកចិត្តបំណាច់ឆ្នាំ (Annual Incentive/Bonus) ជូនដល់សាខាផងដែរ ដែលបានខិតខំប្រឹងប្រែងសម្រេច ទៅតាមផែនការដែលបានកំណត់។

លើសពីនេះទៅទៀត គ្រឹះស្ថានបានដំឡើងតួនាទីដល់ បុគ្គលិក សរុបចំនួន ២៤រូប (១១,២១%) ធៀបនឹងចំនួន បុគ្គលិកក្នុងបំណាច់ឆ្នាំ២០២៤ សរុប ២១៤រូប ។

## ការអភិវឌ្ឍចំណេះជំនាញដល់បុគ្គលិក

ដើម្បីធានាបាននូវគុណភាពផលិតផល និងសេវាកម្ម ជូនដល់អតិថិជន គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការអភិវឌ្ឍធនធាន មនុស្ស ដោយបានវិនិយោគទាំងពេលវេលា និងថវិកា សម្រាប់ ការបង្កើតឱ្យមានកម្មវិធីសាងសមត្ថភាពបុគ្គលិកដោយផ្តល់ ឱកាសសម្រាប់បុគ្គលិកក្នុងការចូលរួមវគ្គបណ្តុះបណ្តាលទាំង ខាងក្នុង និងខាងក្រៅគ្រឹះស្ថាន។ គ្រឹះស្ថានបានរៀបចំវគ្គ បណ្តុះបណ្តាលខាងក្នុង សម្រាប់ជំនាញបច្ចេកទេស និងជំនាញ ពាក់ព័ន្ធនឹងការអនុវត្តការងារប្រចាំថ្ងៃ និងលើគោលនយោបាយ ផ្សេងៗ របស់គ្រឹះស្ថានសរុបចំនួន ២៣វគ្គ ដែលមានសិក្ខាកាម ចូលរួមសរុបចំនួន ២២៣រូប ។ ការអភិវឌ្ឍចំណេះជំនាញ និងផ្គត់ផ្គង់របស់បុគ្គលិកគ្រប់ជាន់ថ្នាក់ គឺដើម្បីឱ្យមាន លក្ខណៈសមស្របទៅនឹងបច្ចុប្បន្នភាពនៃទីផ្សារធនាគារ និង មីក្រូហិរញ្ញវត្ថុ និងបរិបទនៃភាពរីកចម្រើនរបស់ គ្រឹះស្ថាន ខេមា ផងដែរ។

លើសពីនេះទៅទៀត គ្រឹះស្ថាន ខេមា ក៏បានបញ្ជូន បុគ្គលិកទាំងអស់សរុបចំនួន ១៦០រូប សរុបចំនួន ១៧វគ្គ ឱ្យទៅចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងក្រៅគ្រឹះស្ថាន ដែល ក្នុងនោះរួមមាន វគ្គខ្លីទាំងជំនាញទំន់ និងជំនាញវិជ្ជាជីវៈចំនួន ១៥២រូប ថ្នាក់ភាសាអង់គ្លេសទូទៅ ចំនួន ១រូបថ្នាក់

បរិញ្ញាបត្រ ចំនួន ២រូប និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៦រូប ដែលបានរៀបចំដោយសមាគម វិទ្យាស្ថាន និងសាកល វិទ្យាល័យជាដៃគូនានាដើម្បីកសាងសមត្ថភាពរបស់បុគ្គលិក បន្ថែមទៀតក្នុងការដឹកនាំគ្រឹះស្ថាន ខេមា ឱ្យមានភាពរលូន និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូចនាករ	២០២១	២០២២	២០២៣	២០២៤
ចំនួនបុគ្គលិកសរុប	១២៩	១៧០	២០៣	២១៤
ចំនួនបុគ្គលិកឥណទានសរុប	៤៣	៥៦	៧៨	៨៣
ភាគរយ(%)បុគ្គលិកស្រី	២៨,៧០%	២៧,៦៥%	២៦,៦០%	២៦,១៧%
ភាគរយ(%) បុគ្គលិកប្រុស	៧១,៣០%	៧២,៣៥%	៧៣,៤០%	៧៣,៨៣%

**ការផ្តល់ឱកាសដល់និស្សិតហាត់ការ និងចុះកម្មសិក្សា**

ក្នុងឆ្នាំ២០២៤ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានទទួលស្វាគមន៍និស្សិតចុះហាត់ការងារ ចំនួន ៤រូប ហើយ គ្រឹះស្ថាន ក៏បានផ្តល់ឱកាសការងារសម្រាប់និស្សិតហាត់ការ ឱ្យក្លាយជាបុគ្គលិករបស់គ្រឹះស្ថាននាពេលអនាគត។

**ការកែលម្អលើកម្មវិធីសិក្សា CAMMA Digital Learning App**

ដោយអនុលោមទៅតាមផែនការយុទ្ធសាស្ត្ររបស់ គ្រឹះស្ថាន ក្នុងឆ្នាំ២០២៤ គ្រឹះស្ថាន ខេមា នៅតែបន្តអនុវត្ត យុទ្ធសាស្ត្រឌីជីថលជាអាទិភាព ដោយបានធ្វើការកែលម្អ និង ធ្វើទំនើបកម្មលើកម្មវិធីសិក្សា CAMMA Digital Learning App ជំនាន់ទី២ រួចរាល់ជាស្ថាពរ។

**ការអភិវឌ្ឍលើកម្មវិធី ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស**

ស្របតាមផែនការយុទ្ធសាស្ត្រ និងដើម្បីបង្កើនប្រសិទ្ធភាព ភាពការងារក្នុងនាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានអភិវឌ្ឍលើកម្មវិធី ប្រព័ន្ធ គ្រប់គ្រងធនធានមនុស្សដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុង ឆ្នាំ២០២៤ លើមុខងារមួយចំនួនដូចជា៖ ការគ្រប់គ្រងព័ត៌មាន បុគ្គលិក ការគ្រប់គ្រងការជ្រើសរើសបុគ្គលិក ការគ្រប់គ្រងលើ សំណង និងអត្ថប្រយោជន៍បុគ្គលិក ការគ្រប់គ្រងច្បាប់ឈប់ សម្រាកបុគ្គលិកនិងការគ្រប់គ្រងការបណ្តុះបណ្តាលបុគ្គលិក។ ក្នុងឆ្នាំ២០២៥ គ្រឹះស្ថាន បន្តអភិវឌ្ឍទៅលើមុខងារមួយចំនួន បន្ថែមទៀតដូចជា៖ ការគ្រប់គ្រងការវាយតម្លៃលើលទ្ធផល

ការងារបុគ្គលិក និងមុខងារផ្សេងៗបន្ថែមទៀត។

**សុខុមាលភាពរបស់បុគ្គលិក**

ជាផ្នែកមួយនៃចក្ខុវិស័យរបស់ គ្រឹះស្ថាន ខេមា ការ បង្កើតឱ្យមានភាពសុខដុមរមនានៃបរិយាកាសការងារមួយដ៏ អស្ចារ្យ និងភាពរីករាយដែលបុគ្គលិកអាចមានការអភិវឌ្ឍ និង លូតលាស់ ជាមួយស្ថាប័នដែលមានវប្បធម៌ដ៏រឹងមាំក្នុងការ លើកកម្ពស់ការធ្វើការជាក្រុម តាមរយៈសកម្មភាពសំខាន់ៗ ជាច្រើនដែលបានផ្តួចផ្តើម និងបង្កើតឡើងក្នុងឆ្នាំនីមួយៗ។

លើសពីនេះទៅទៀត គ្រឹះស្ថាន ក៏បានបង្កើតឱ្យ មានកម្មវិធីជួបជុំរួមមានអាហារសាមគ្គីព្រមទាំងសិក្ខាសាលា ប្រចាំឆ្នាំផងដែរក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងនិង បង្កើតឱ្យមានភាពស្និទ្ធស្នាលរវាងថ្នាក់គ្រប់គ្រង និងបុគ្គលិក ការិយាល័យកណ្តាល និងគ្រប់សាខាទាំងអស់របស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត។


លើសពីនេះទៅទៀត គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ក៏បានអនុញ្ញាតឱ្យបេក្ខជនចំនួន ១រូប បានចូល បម្រើការងារជាបុគ្គលិកហាត់ការជាមួយគ្រឹះស្ថាន ដោយ មើលឃើញថា បុគ្គលិកមានភាពស្មោះត្រង់ សមត្ថភាព ការ ខិតខំប្រឹងប្រែងបំពេញការងារ និងស្រមៃតាមតម្រូវរបស់ គ្រឹះស្ថាន ត្រូវបានដំឡើងតួនាទីពីបុគ្គលិកហាត់ការ ទៅជា បុគ្គលិកពេញសិទ្ធិរបស់គ្រឹះស្ថានផងដែរ។

# អំពីអតិថិជន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គ្រឹះស្ថាន ខេមា មានអតិថិជនសរុប ៤.៣៤៦នាក់ ហើយក្នុងនោះប្រមាណ ៦២% នៃអតិថិជនកម្ចីជាស្ត្រី។ ទំហំកម្ចីក្រុមជាមធ្យមគឺ ៩៨២ដុល្លារ ហើយទំហំកម្ចីឯកត្តជនជាមធ្យមគឺប្រមាណ ៨.៩៤១ដុល្លារ។ ទំហំកម្ចីឯកត្តជនជាមធ្យមធ្លាក់ចុះប្រមាណ ៦,៦៧% ធៀបនឹងឆ្នាំមុន(៩.២៥៨ដុល្លារ) បណ្តាលមកពី កំណើនចំនួនអតិថិជនឥណទានខ្នាតតូចបំផុត ខណៈដែល ទំហំកម្ចីក្រុមជាមធ្យមមានកំណើនដល់ ៧១,៧១% ធៀបនឹង

ឆ្នាំមុន(៥៧២ដុល្លារ) បណ្តាលមកពីវិសោធនកម្មទំហំឥណទាន ក្រុមធានា។

អតិថិជនរបស់គ្រឹះស្ថាន ខេមា ប្រើប្រាស់កម្ចីពី គ្រឹះស្ថានជាមធ្យម ២វគ្គ ហើយអតិថិជនប្រមាណ ៣៥,១៥% ដែលស្ថិតនៅក្រុមអាយុចន្លោះពី៣៥-៤៤ឆ្នាំ ហើយប្រមាណ ៤៣,៣៩% នៃអតិថិជនគ្រឹះស្ថាន ខេមា ជាស្ត្រីមានអាយុ ក្រោម ៤៥ឆ្នាំ។



សូចនាករសំខាន់ៗ	ជនបទ	ទីប្រជុំជន
ចំនួនអតិថិជនសរុប	២៨%	៧២%
អតិថិជនកម្ចីក្រុម	៣០%	៧០%
អតិថិជនកម្ចីឯកត្តជន	២៨%	៧២%
ចំនួនវគ្គកម្ចីជាមធ្យម	១,៣៣	១,៩០
អាយុជាមធ្យម	៤០ឆ្នាំ	៣៩ឆ្នាំ

ការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវខ្ពស់ ជាផ្នែកមួយនៃបេសកកម្មរបស់គ្រឹះស្ថាន ខេមា។ ដើម្បីប្រែក្លាយការផ្តល់សេវាប្រកបដោយទំនួលខុសត្រូវខ្ពស់ក៏ដូចជាស្តែងចេញការប្តេជ្ញាចិត្តរបស់គ្រឹះស្ថានក្នុងកិច្ចការពារអតិថិជនឱ្យទៅជាសូចនាករមួយដែលអាចវាស់វែង និងចាត់វិធានការ


បានក្នុងការលើកកម្ពស់គុណភាពសេវាកម្ម គ្រឹះស្ថាន ខេមា បានប្រមូលព័ត៌មានត្រឡប់ពីអតិថិជន តាមរយៈការបង្កើតយន្តការទទួល និងដោះស្រាយបណ្តឹងតវ៉ាអតិថិជន និងការស្រាវជ្រាវទីផ្សារ។

**តារាងសង្ខេបបណ្តឹងតវ៉ារបស់អតិថិជនក្នុងឆ្នាំ២០២៤**


ត្រីមាស	ត្រីមាសទី១	ត្រីមាសទី២	ត្រីមាសទី៣	ត្រីមាសទី៤
ចំនួនបណ្តឹង	0	0	0	១

គ្រឹះស្ថាន ខេមា ប្រមូលទិន្នន័យជារៀងរាល់ឆ្នាំស្តីពី ភាពពេញចិត្តរបស់អតិថិជនមកលើ ផលិតផល និងសេវាកម្ម របស់គ្រឹះស្ថាន ដើម្បីប្រើប្រាស់ជាធាតុចូលក្នុងការកែលម្អ ផលិតផល និងសេវាអតិថិជនឱ្យកាន់តែប្រសើរជាលំដាប់។ គ្រឹះស្ថានបានកំណត់សូចនាករសំខាន់ៗ ដែលត្រូវប្រមូល ទិន្នន័យ និងបែងចែកកម្រិតនៃភាពពេញចិត្តរបស់អតិថិជន ជាប្រាំកម្រិត៖ (១)មិនពេញចិត្តសោះ (២)មិនពេញចិត្ត (៣)មធ្យម (៤)ពេញចិត្ត និង (៥)ពេញចិត្តខ្លាំងណាស់។

យោងតាមរបាយការណ៍ស្រាវជ្រាវស្តីពីភាព ពេញចិត្តរបស់អតិថិជនមកលើគ្រឹះស្ថាន ឆ្នាំ២០២៤ បង្ហាញថា អតិថិជនភាគច្រើន ៧៧% ពេញចិត្តគ្រឹះស្ថាន ខេមា ២០% ពេញចិត្តខ្លាំងណាស់ និង ៣% មធ្យម ដោយគ្មានអតិថិជន មិនពេញចិត្តនឹងគ្រឹះស្ថានឡើយ។



ឧបករណ៍វាស់វែងសន្ទស្សន៍នៃការចាកផុតពីភាព ក្រីក្រ (PPI) ត្រូវបានប្រើប្រាស់សម្រាប់វាស់វែងពីការផ្តល់ សេវាហិរញ្ញវត្ថុរបស់គ្រឹះស្ថាន ខេមា ទៅកាន់អតិថិជនក្រីក្រ និងលទ្ធភាពក្នុងការផ្លាស់ប្តូរជីវភាពរស់នៅរបស់អតិថិជន។ តាមរយៈសន្ទស្សន៍នៃការចាកផុតពីភាពក្រីក្រគ្រឹះស្ថានក៏អាច កំណត់ពីកម្រិតជីវភាពរបស់អតិថិជនគោលដៅ ក្នុងន័យ អភិវឌ្ឍផលិតផលឱ្យបានសមស្រប និងចំណាយរបស់ អតិថិជន។



យោងតាមរបាយការណ៍ស្រាវជ្រាវស្តីពី សន្ទស្សន៍នៃ ការចាកផុតពីភាពក្រីក្រ (PPI) ឆ្នាំ២០២៤ បង្ហាញថា អតិថិជន គ្រឹះស្ថាន ខេមា ភាគច្រើន ៥៣,៦៦% ស្ថិតនៅក្រុមមនុស្ស ដែលមានចំណូលទាប ៤២,៤០% មានកម្រិតជីវភាពមិនក្រ ៣,៤៥% មានកម្រិតជីវភាពក្រ និង ០,៩០% មានកម្រិត ជីវភាពក្រខ្លាំង។



---

# ការរីកចម្រើន ប្រកបដោយនិរន្តរភាព

- កិច្ចការពារបរិស្ថាន សង្គម និងអតិថិជន
- អនុលោមភាពគោលការណ៍ការពារអតិថិជន
- ទំនួលខុសត្រូវក្នុងសង្គម
- ការលើកកម្ពស់សមភាពយេនឌ័រ
- ផលិតផលដែលជួយលើកកម្ពស់បរិស្ថាន និងសង្គម
- អតិថិជនរបស់ ខេមា

# ការរីកចម្រើនប្រកបដោយនិរន្តរភាព

ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន និងទំនួលខុសត្រូវខ្ពស់ជូនប្រជាជនកម្ពុជា និងរក្សាបាននូវអត្ថប្រយោជន៍ជូនអតិថិជន ភាគទុនិក និងសង្គមជាតិ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព គ្រឹះស្ថាន ខេមា បានយកចិត្តទុកដាក់លើការអនុវត្តបទដ្ឋានការពារបរិស្ថាន សង្គម និងអភិបាលកិច្ច អនុលោមភាពគោលការណ៍ការពារអតិថិជន និងចូលរួមចំណែកអភិវឌ្ឍសហគមន៍តាមរយៈផលិតផលដែលជួយលើកកម្ពស់បរិស្ថាន និងសង្គម។

ក្នុងឆ្នាំ២០២៤ គ្រឹះស្ថាន ខេមា បានបង្កើនការយកចិត្តទុកដាក់លើ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ដោយបង្កើនការយកចិត្តទុកដាក់លើការដាក់បញ្ចូលបទដ្ឋានការពារបរិស្ថាន សង្គម និងអភិបាលកិច្ច ទៅក្នុងគោលការណ៍ និងនីតិវិធីរបស់ខ្លួន។ គ្រឹះស្ថាននឹងបង្កើតឱ្យមានឧបករណ៍វាស់វែងលើសមិទ្ធផលបរិស្ថាន និងសង្គម ព្រមទាំងគ្រោងបង្កើតឱ្យមានផ្នែកគ្រប់គ្រងការរីកចម្រើនប្រកបដោយនិរន្តរភាពនៅក្នុងរចនាសម្ព័ន្ធរបស់គ្រឹះស្ថានដោយស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានអភិវឌ្ឍអាជីវកម្ម។

## កិច្ចការពារបរិស្ថាន សង្គម និងអភិបាលកិច្ច

គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ប្តេជ្ញាចិត្តរួមចំណែកក្នុងកិច្ចការពារសង្គម និងបរិស្ថាន និងការអនុវត្តទៅតាមបទប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា និងគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពកម្ពុជា (CSFP)។ គ្រឹះស្ថាន ខេមា បានយកចិត្តទុកដាក់បំផុតចំពោះបរិស្ថាន សង្គម ការពារមនុស្សជាតិ និងអភិរក្សបេតិកភណ្ឌវប្បធម៌ តាមរយៈការសិក្សាវាយតម្លៃ ការគ្រប់គ្រង ការកាត់បន្ថយការទូទាត់សំណង់ ឬការបញ្ចៀសនូវរាល់ហានិភ័យ ឬផលប៉ះពាល់អវិជ្ជមានសំខាន់ៗដែលកើតចេញពីសកម្មភាពអាជីវកម្មរបស់អតិថិជន។ ដូច្នេះ រាល់សកម្មភាពអាជីវកម្មរបស់អតិថិជនត្រូវអនុវត្តដូចខាងក្រោម៖

- អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិបរិស្ថាន និងសង្គមជាតិ និងបទដ្ឋានអនុវត្តរបស់គ្រឹះស្ថាន ខេមា
- គោរពបទដ្ឋានអនុវត្តបរិស្ថាននិងសង្គម ដោយត្រូវចៀសវាងដាច់ខាតនូវការបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសង្គម។

បទដ្ឋានការពារបរិស្ថាន សង្គម និងអភិបាលកិច្ចរបស់គ្រឹះស្ថាន ខេមា ផ្តោតទៅលើ៖

- ហានិភ័យ និងផលប៉ះពាល់ដល់បរិស្ថាន និងសង្គម
- ពលកម្ម និងលក្ខខណ្ឌការងារ និងសុខភាព សុវត្ថិភាព និងសុខុមាលភាពសហគមន៍
- ការប្រើប្រាស់ធនធានប្រកបដោយសុវត្ថិភាព និងការគ្រប់គ្រង

- ការបំពុលបរិស្ថាន
- លទ្ធកម្មដីធ្លី និងតាំងទីលំនៅដោយមិនស្ម័គ្រចិត្ត
- ការអភិរក្សជីវចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិមានជីវិតប្រកបដោយចីរភាព
- ជនជាតិដើមភាគតិច និងបេតិកភណ្ឌវប្បធម៌។

### បញ្ជីមុខរបរ ឬសកម្មភាពអាជីវកម្មហាមឃាត់

គ្រឹះស្ថាន ខេមា នឹងមិនផ្តល់ប្រាក់កម្ចីដល់សកម្មភាពទាំងឡាយ នៅក្នុងបញ្ជីមុខរបរ ឬសកម្មភាពអាជីវកម្មហាមឃាត់ដូចខាងក្រោម៖

១. ផលិតកម្ម ឬសកម្មភាពអាជីវកម្មទាំងឡាយណា ដែលពាក់ព័ន្ធនឹងពលកម្មដែលមានគ្រោះថ្នាក់ ឬធ្វើអាជីវកម្មដោយប្រើប្រាស់កម្លាំងពលកម្មបង្ខំ ឬការប្រើប្រាស់ពលកម្មកុមារ
២. ផលិតកម្ម ឬពាណិជ្ជកម្មអាវុធជាតិផ្ទះ និងគ្រាប់រំសេវ
៣. ល្បែងស៊ីសង កាស៊ីណូ ពេស្យាចារ និងសហគ្រាសដែលមានសកម្មភាពស្រដៀងគ្នា
៤. ពាណិជ្ជកម្មសត្វព្រៃ ឬផលិតផលអំពីសត្វព្រៃ ដែលបានកំណត់ដោយច្បាប់
៥. ផលិតកម្ម ឬពាណិជ្ជកម្មសម្ភារៈវិទ្យុសកម្ម។ សកម្មភាពនេះមិនរាប់បញ្ចូលចំពោះការទិញឧបករណ៍វេជ្ជសាស្ត្រឧបករណ៍ត្រួតពិនិត្យគុណភាព (ឧបករណ៍វាស់វែង) និង

ឧបករណ៍ណាមួយដែលគ្រឹះស្ថានចាត់ទុកថាមានប្រភព វិទ្យុសកម្មតិចតួចបំផុត ឬបានការពារគ្រប់គ្រាន់

- ៦. ផលិតកម្ម ឬពាណិជ្ជកម្មផលិតផល ឬសកម្មភាពណាមួយ ដែលត្រូវបានចាត់ទុកថាខុសច្បាប់ ឬបទប្បញ្ញត្តិនៃ ព្រះរាជាណាចក្រកម្ពុជា ឬអនុសញ្ញា និងកិច្ចព្រមព្រៀង អន្តរជាតិឬដែលជាកម្មវត្ថុត្រូវហាមឃាត់ជាអន្តរជាតិដូចជា៖ ថ្នាំសម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅដែលមានសារធាតុ បំផ្លាញស្រទាប់អូហ្សូន ផលិតផលដែលផ្ទុកសារធាតុ PCBs ផលិតផលអំពីសត្វព្រៃដែលបញ្ញត្តិដោយកិច្ចព្រមព្រៀង CITES
- ៧. ផលិតកម្ម និងពាណិជ្ជកម្មលើផលិតផលណា ដែល ជាកម្មវត្ថុនៃការកាត់បន្ថយឬហាមឃាត់ជាអន្តរជាតិដែល គ្រឹះស្ថានបានដឹងឮជាផ្លូវការ
- ៨. ផលិតកម្ម ឬសេវាកម្ម ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ បរិស្ថានធម្មជាតិ ហើយដែលត្រូវបានហាមឃាត់ដោយ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
- ៩. សកម្មភាពដទៃផ្សេងទៀតដែលមិនស្របទៅនឹងច្បាប់ឬ និយតកម្មនានា នៃព្រះរាជាណាចក្រកម្ពុជា ឬអនុសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិ
- ១០. ផលិតកម្ម ឬពាណិជ្ជកម្មលើ ឬផលិតផលព្រៃឈើ ដទៃទៀត ក្រៅពីព្រៃឈើដែលមានការគ្រប់គ្រងប្រកប ដោយចីរភាព
- ១១. ផលិតកម្ម ឬពាណិជ្ជកម្មថ្នាំជក់
- ១២. ផលិតកម្ម ឬពាណិជ្ជកម្មភេសជ្ជៈមានជាតិអាវល់កុល (លើកលែងស្រាបៀរ និងស្រាគ្រហម)
- ១៣. ផលិតកម្ម ឬពាណិជ្ជកម្ម ឬសកម្មភាពអាជីវកម្មប្រើ ប្រាស់សារធាតុ Unbounded Asbestos Fiber។

សកម្មភាពនេះមិនអនុវត្តចំពោះការទិញ និងការប្រើ ប្រាស់ហ្វីប្រស៊ីម៉ង់ត៍ដែលផ្ទុកសារធាតុ asbestos ក្នុង បរិមាណតិចជាង ២០ភាគរយ

- ១៤. ពាណិជ្ជកម្មដែលបានមកពីប្រតិបត្តិការកាប់ឈើសម្រាប់ ប្រើប្រាស់ក្នុងព្រៃត្រូពិច
- ១៥. ផលិតកម្ម ឬពាណិជ្ជកម្ម ស្តុក ឬការដឹកជញ្ជូនសារធាតុ គីមីគ្រោះថ្នាក់ក្នុងបរិមាណច្រើន ឬការប្រើប្រាស់ សារធាតុគីមីដែលមានកម្រិតគ្រោះថ្នាក់ខ្ពស់ក្នុងការធ្វើ អាជីវកម្ម។ សារធាតុគីមីដែលមានគ្រោះថ្នាក់រួមមាន៖ ប្រេងសាំង ប្រេងកាត និងផលិតផលប្រេងផ្សេងទៀត
- ១៦. ផលិតកម្ម ឬពាណិជ្ជកម្មឱសថ ដែលអន្តរជាតិកាត់បន្ថយ ឬហាមឃាត់
- ១៧. ផលិតកម្ម ឬពាណិជ្ជកម្មថ្នាំសម្លាប់សត្វល្អិត/តិណជាតិ ដែលអន្តរជាតិកាត់បន្ថយ ឬហាមឃាត់
- ១៨. ផលិតកម្ម ឬពាណិជ្ជកម្មសារធាតុបំផ្លាញស្រទាប់អូហ្សូន ដែលអន្តរជាតិកាត់បន្ថយ/ហាមឃាត់
- ១៩. ការនេសាទក្នុងដែនសមុទ្រដែលប្រើប្រាស់មងអូស /អូនដែលមានប្រវែងលើសពី ២,៥គីឡូម៉ែត្រ
- ២០. ផលិតកម្ម ឬសកម្មភាពទាំងឡាយណា ដែលប៉ះពាល់ ដល់ដីដែលជាកម្មសិទ្ធិរបស់ជនជាតិដើមភាគតិចឬមិន មែនជនជាតិដើមភាគតិច ឬដែលទាមទារតវ៉ា ពីសំណាក់ជនជាតិទាំងនោះ ដោយគ្មានឯកសារ យល់ព្រមពេញ លេញពីជនជាតិដើមភាគតិច
- ២១. ផលិតកម្ម ឬសកម្មភាពចែកចាយព័ត៌មានដែលប្រឆាំង នឹងលទ្ធិប្រជាធិបតេយ្យ ឬព័ត៌មានដែលផ្សាយពីការ រើសអើងពូជសាសន៍។

## អនុលោមភាពគោលការណ៍ការពារអតិថិជន

គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត យកចិត្ត ទុកដាក់នូវការអនុវត្តក្រមសីលធម៌កម្រិតខ្ពស់បំផុត និងប្រកាន់ ខ្ជាប់ជានិច្ចនូវគោលគំនិតទិសដៅមូលដ្ឋានបីសំខាន់គឺ៖ មនុស្ស ផែនដី និងនិរន្តរភាពប្រតិបត្តិការ ព្រមជាមួយគ្នានឹង ការគោរពចំពោះបរិស្ថាន សង្គម និងសហគមន៍ដែលយើង រស់នៅ។ ដូច្នេះ គ្រឹះស្ថាន ខេមា ប្រកាន់ខ្ជាប់នូវគោលការណ៍ ណែនាំទាំងប្រាំបី នៃការការពារអតិថិជនដូចជា៖

### ការបង្កើត និងការផ្គត់ផ្គង់ផលិតផលសមស្រប

គ្រឹះស្ថាន ខេមា យកចិត្តទុកដាក់លើការអភិវឌ្ឍ ផលិតផល និងនីតិវិធីក្នុងការផ្តល់ផលិតផលកម្ចី និងសេវា កម្មនានាដល់អតិថិជន សមស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន និងបញ្ជៀសផលប៉ះពាល់អវិជ្ជមានចំពោះអតិថិជន។ ផលិតផល របស់គ្រឹះស្ថាន ខេមា ត្រូវបានអភិវឌ្ឍឡើងដោយមានលក្ខណៈ

សមស្រប តម្លៃសមរម្យ ភាពងាយស្រួលក្នុងការទទួលបាន នីតិវិធីនៃការផ្តល់កម្ចីមានភាពងាយស្រួលនិងកំណត់ថ្លៃសេវា អប្បបរមា។ គ្រឹះស្ថាន ខេមា ក៏បានធ្វើការស្រាវជ្រាវ បន្ទាប់ពី ដាក់ឱ្យដំណើរការផលិតផលថ្មី ដើម្បីកែលម្អផលិតផលឱ្យ កាន់តែប្រសើរឡើង។

**ការបង្ការបំណុលហួសកម្រិត**

គ្រឹះស្ថាន ខេមា យកចិត្តទុកដាក់រៀបចំនីតិវិធី ឥណទាន ដើម្បីកំណត់លទ្ធភាពរបស់អតិថិជនឱ្យបាន ច្បាស់លាស់ និងពង្រឹងប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលអាច បញ្ចៀសបាននូវបំណុលលើសលទ្ធភាព។ គ្រឹះស្ថាន ខេមា តម្រូវឱ្យប្រមូលព័ត៌មានពីប្រភពនានា និងចូលរួមពិនិត្យ ប្រវត្តិឥណទានរបស់អតិថិជនក្នុងប្រព័ន្ធចែករំលែកព័ត៌មាន ឥណទាន មុននឹងអនុម័តប្រាក់កម្ចី ដែលមានប្រសិទ្ធភាពក្នុង ការបញ្ចៀសនូវបំណុលលើសលទ្ធភាព។ ក្រៅពីនេះ ការស្នើ សុំកម្ចីត្រូវបានបែងចែកទៅតាមទំហំ និងលក្ខខណ្ឌ ហើយ គណៈកម្មការឥណទាននឹងធ្វើការត្រួតពិនិត្យពីលទ្ធភាពសង និងកម្រិតហានិភ័យយ៉ាងហ្មត់ចត់មុននឹងអនុម័ត។

**តម្លាភាព**

គ្រឹះស្ថានផ្តល់ព័ត៌មានពេញលេញ ច្បាស់លាស់ និង ទាន់ពេលវេលា ជូនអតិថិជនអំពីលក្ខខណ្ឌឥណទាន អត្រា ការប្រាក់ កម្រៃសេវា នីតិវិធីនៃការផ្តល់កម្ចី និងការដោះស្រាយ បំណុលដែលមានបញ្ហាដើម្បីជួយសម្រួលដល់ការសម្រេចចិត្ត របស់អតិថិជន។ គ្រឹះស្ថានក៏បានបណ្តុះបណ្តាលបុគ្គលិកអំពី វិធីសាស្ត្រទំនាក់ទំនងជាមួយអតិថិជនប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ជាពិសេស ការប្រាស្រ័យទាក់ទងជាមួយ អតិថិជនដែលជាអនាមិក។ គ្រឹះស្ថានផ្តល់ព័ត៌មានស្តីពី ការប្រាក់មានប្រសិទ្ធភាព និងការប្រាក់សរុបប្រចាំឆ្នាំដល់ អតិថិជន ដោយអនុលោមទៅតាមច្បាប់នៃ ធនាគារជាតិនៃ កម្ពុជា។ ក្រៅពីនេះ គ្រឹះស្ថាន ខេមា បានប្រើប្រាស់មធ្យោបាយ ជាច្រើនដើម្បីផ្សព្វផ្សាយព័ត៌មានផលិតផលទៅកាន់អតិថិជន ដូចជា៖ ខិត្តប័ណ្ណ បណ្ណប្រកាស សៀវភៅទិន្នន័យខេនី បណ្តាញសង្គម និងវីបសាយ។

**សមភាព និងការគោរពអតិថិជន**

គ្រឹះស្ថាន ផ្តល់តម្លៃឱ្យអតិថិជនស្មើគ្នាដោយមិន

រើសអើង និងប្រកាន់ខ្ជាប់ខ្លួននូវ គុណតម្លៃស្នូល និង ក្រមសីលធម៌វិជ្ជាជីវៈ របស់គ្រឹះស្ថាន ហើយគ្រប់បុគ្គលិក ទាំងអស់សុទ្ធតែទទួលបានការអប់រំយ៉ាងល្អ ដើម្បីបញ្ចៀស ការរើសអើងជាតិសាសន៍ ភេទ សាសនា និងចរិតលក្ខណៈ របស់អតិថិជន។

**ការរក្សាព័ត៌មានសម្ងាត់របស់អតិថិជន**

ព័ត៌មានរបស់អតិថិជនត្រូវបានគ្រឹះស្ថាន ខេមា រក្សា ទុកជាការសម្ងាត់ ដោយអនុលោមទៅតាមច្បាប់ នៃ ព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថាន ខេមា។ ព័ត៌មានទាំងនោះអាចត្រូវបានប្រើប្រាស់ ឬចែករំលែក ទៅភាគីទីបីបាន លុះត្រាតែមានការអនុញ្ញាតពីគ្រឹះស្ថាន ខេមា ឬមានការព្រមព្រៀងពីអតិថិជន។ គ្រឹះស្ថាន ខេមា មិនអនុញ្ញាត ឱ្យបុគ្គលិកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដើម្បីបញ្ជូនទិន្នន័យ របស់អតិថិជនក្នុងប្រតិបត្តិការការងារ ក្នុងន័យដើម្បីថែរក្សា សុវត្ថិភាពព័ត៌មានរបស់អតិថិជន។

**យន្តការដោះស្រាយបណ្តឹងរបស់អតិថិជន**

គ្រឹះស្ថាន ខេមា យកចិត្តទុកដាក់បម្រើសេវា និង ថែរក្សាអតិថិជន ដោយបានបង្កើត គោលការណ៍ និងនីតិវិធី គ្រប់គ្រងបណ្តឹងតវ៉ារបស់អតិថិជន។ តាមរយៈគោលការណ៍ នេះ គ្រឹះស្ថានតែងតែផ្តល់ដំណោះស្រាយសមរម្យ និងឆ្លើយ តបទៅកាន់អតិថិជនវិញទាន់ពេលវេលា។ ព័ត៌មានបណ្តឹង តវ៉ាដែលទទួលបានត្រូវបានប្រើប្រាស់ដើម្បីកែលម្អលក្ខណៈ ផលិតផល និងធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាកម្មជូន អតិថិជន។

**អភិបាលកិច្ច និងការគ្រប់គ្រង ប្តេជ្ញាចិត្ត ក្នុងកិច្ចការពារអតិថិជន**

គ្រឹះស្ថានយកចិត្តទុកដាក់ក្នុងការអនុវត្តអភិបាលកិច្ច ការពារអតិថិជន ដោយបង្កើតឱ្យមានរចនាសម្ព័ន្ធផនធាន មនុស្ស រៀបចំឱ្យមានគោលការណ៍ និងនីតិវិធីក្នុងការគាំទ្រ ដល់ការអនុវត្តកិច្ចការពារអតិថិជន។ គ្រឹះស្ថានបានពង្រឹង ការអនុវត្តយន្តការបណ្តឹងតវ៉ារបស់អតិថិជនដោយដំឡើងការ តាមដានត្រួតពិនិត្យដល់កម្រិតក្រុមប្រឹក្សាភិបាល និងដាក់ឱ្យ អនុវត្តប្រព័ន្ធគ្រប់គ្រងបណ្តឹងតវ៉ា ( E-complaint )។

# ទំនួលខុសត្រូវក្នុងសង្គម

## ការចូលរួមបរិច្ចាគឈាម

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បុគ្គលិកគ្រឹះស្ថាន ខេមា បានចូលរួមស្ម័គ្រចិត្តផ្តល់ឈាម ក្នុងយុទ្ធនាការ «រួមគ្នាសង្គ្រោះជីវិត» ដែលរៀបចំឡើងដោយ ធនាគារជាតិ នៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារ នៅកម្ពុជា សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

កម្មវិធីនេះត្រូវបានប្រព្រឹត្តទៅនៅអាគារសហភាព សហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដោយមានវត្តមាន ចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកបម្រើការក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ជាច្រើនគ្រឹះស្ថាន និងសហភាពសហព័ន្ធយុវជន កម្ពុជា រាជធានីភ្នំពេញ។

## ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ

ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានឧបត្ថម្ភទឹកប្រាក់ ១.០០០ដុល្លារ ដើម្បីចូលរួមគាំទ្រការបោះពុម្ពផ្សាយសៀវភៅកម្រងមេរៀន ស្តីពី ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍។ គម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ និងការបោះពុម្ព ផ្សាយសៀវភៅនេះមានគោលបំណងរួមចំណែកលើកកម្ពស់ ចំណេះដឹងហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន។

ក្រៅពីនេះគ្រឹះស្ថានក៏បានរចនារូបភាពគន្លឹះខ្លីៗអំពី ចំណេះដឹងហិរញ្ញវត្ថុស្តីពីការសន្សំប្រាក់ ប្រាក់កម្ចី ការរៀបចំ ផែនការហិរញ្ញវត្ថុ និងចំណេះដឹងក្នុងការចាត់ចែងលុយកាក់ ផ្សេងៗ ដើម្បីផ្សព្វផ្សាយនៅលើបណ្តាញសង្គម។ គ្រឹះស្ថាន ក៏បានចូលរួមសហការផ្សព្វផ្សាយកម្មវិធី «វិចីហិរញ្ញវត្ថុ» ដែល ផលិតដោយក្រុមហ៊ុន អប្សរា មេឌា ស៊ីស (AMS) សហការ ជាមួយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគារនៅ កម្ពុជា ក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូអិលធីឌី និងក្រោម ការគាំទ្រពី ធនាគារជាតិនៃកម្ពុជា។

## ការចែករំលែកបទពិសោធន៍ដល់សិស្ស-និស្សិត

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌល សន្និបាត និងពិព័រណ៍កោះពេជ្រ គ្រឹះស្ថាន ខេមា បានរៀបចំ

សកម្មភាពចែករំលែកបទពិសោធន៍លើប្រធានបទ “ឧបនិស្ស័យ និងការងារដែលស័ក្តិសម” ដែលចែករំលែកដោយ អ្នកស្រី យូ ប៊ូរី សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ នៃគ្រឹះស្ថាន ខេមា។

សកម្មភាពនេះមានគោលបំណងចែករំលែកបទពិសោធន៍ ដល់សិស្ស-និស្សិត ដែលបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ ក្នុងការជ្រើសរើសជំនាញសិក្សាសមស្របនឹងឧបនិស្ស័យរបស់ ខ្លួន និងជំរុញនិស្សិតក្នុងការជ្រើសរើសការងារដែលស័ក្តិសម នឹងជំនាញរបស់ខ្លួន។

## គ្រឹះស្ថាន ខេមា រៀបចំកម្មវិធីជំរុញការដាំដើមឈើហូបផ្លែនៅ តាមសហគមន៍

គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានរៀបចំ សកម្មភាពដាំដើមឈើប្រណីត និងចែកកូនឈើហូបផ្លែចំនួន ៣៥០ដើម នៅសាលាបឋមសិក្សា សែនទាវ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដើម្បីអបអរឧបអនុស្សាវរីយ ១៤ឆ្នាំ នៃ គ្រឹះស្ថាន ខេមា។

កម្មវិធីដាំដើមឈើ ដែលបានប្រព្រឹត្តទៅនៅសាលា បឋមសិក្សា សែនទាវ ស្ថិតនៅក្នុងភូមិវាល ឃុំស្រង់ ស្រុក គងពិសី ខេត្តកំពង់ស្ពឺ គឺជាសកម្មភាពជំរុញការដាំកូនឈើ ប្រណីត និងដំណាំហូបផ្លែ នៅតាមសហគមន៍ ក្នុងន័យគាំពារ បរិស្ថាននិងចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុដែល នេះគឺជាការបង្ហាញពីឆន្ទៈ ក្នុងការចូលរួមការងារសង្គមរបស់ គ្រឹះស្ថាន ខេមា។

ក្រៅពីការដាំដើមឈើប្រណីតក្នុងបរិវេណសាលា គណៈគ្រប់គ្រងរបស់គ្រឹះស្ថាន ខេមា ក៏បានប្រគល់ជូននូវ ដើមឈើហូបផ្លែចំនួន ៣០០ដើម ដល់អាណាព្យាបាលសិស្ស និងសម្ភារមួយចំនួនដូចជា៖ ចប ប៉ែល បង្កី រនាស់ ធុង ស្រោចទឹក ធុងសម្រាមបរិស្ថាន និងសាប៊ូលាងដៃ ដើម្បី ប្រើប្រាស់ជាប្រយោជន៍ក្នុងសាលាព្រមទាំងផ្តល់សម្ភារសិក្សា ដល់សិស្សានុសិស្ស។

កម្មវិធីនេះមានវត្តមានចូលរួមរបស់ លោកអគ្គនាយក ប្រតិបត្តិ អ្នកស្រីនាយិកាសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរ និងបុគ្គលិកគ្រឹះស្ថាន ខេមា សរុប ជាង ២៧០នាក់។





## ការលើកកម្ពស់សមភាពយេនឌ័រ

គ្រឹះស្ថាន ខេមា មានបេសកកម្មផ្តោតការយកចិត្តទុកដាក់លើការផ្តល់ឥណទានដល់អតិថិជនស្ត្រី និងលើកកម្ពស់សមភាពយេនឌ័រនៅក្នុងគ្រឹះស្ថាន។ នៅឆ្នាំ២០២៤ ក្នុងចំណោមអតិថិជនសរុប ៤.៣៤៦នាក់ មានអតិថិជនចំនួន ២.៦៨៦នាក់ ជាស្ត្រីដែលស្មើនឹងប្រមាណ ៦២% នៃអតិថិជនសរុប។

ជាគ្រឹះស្ថានដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយសហគ្រិនស្ត្រី គ្រឹះស្ថាន ខេមា តែងតែផ្តោតការយកចិត្តទុកដាក់ និងផ្តល់តម្លៃខ្ពស់ចំពោះបុគ្គលិកជាស្ត្រីគ្រប់កម្រិតតួនាទី។ ជាក់ស្តែង ក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានខេមាមាន

ប្រធានក្រុមប្រឹក្សាភិបាលជាស្ត្រី និងសមាជិក ១រូបក្នុងចំណោម ២រូប ជាស្ត្រី។ គ្រឹះស្ថានមានបុគ្គលិកឥណទានជាស្ត្រីចំនួន ៣រូប ហើយ ៣៦,៨៤% នៃបុគ្គលិកស្ត្រីសរុប មានតំណែងជាគណៈគ្រប់គ្រងនៅក្នុងគ្រឹះស្ថាន។

គ្រឹះស្ថាន ខេមា បានយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍចំណេះជំនាញដល់បុគ្គលិក ជាពិសេសបុគ្គលិកស្ត្រី។ នាឆ្នាំ២០២៤ ក្នុងចំណោមបុគ្គលិកសរុបចំនួន ៦រូប ដែលទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីគ្រឹះស្ថាន មានបុគ្គលិក ៥រូបជាស្ត្រី។



# ផលិតផលដែលជួយលើកកម្ពស់បរិស្ថាន និងសង្គម

ការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ ជាស្មារតី នៃបេសកកម្មរបស់គ្រឹះស្ថាន ខេមា។ ទន្ទឹមនឹងបេសកកម្មផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងមានឥទ្ធិពលដល់សហគមន៍ គ្រឹះស្ថាន ខេមា ក៏បានរួមចំណែកដល់កិច្ចការពារបរិស្ថាន សង្គម និងអភិបាលកិច្ច តាមរយៈផលិតផលឥណទានបែតង ឥណទានទឹកស្អាតនិងអនាម័យ និងឥណទានខ្នាតតូចបំផុតដោយផ្តល់ជូនលក្ខខណ្ឌពិសេសសម្រាប់អតិថិជនស្ត្រី។

## ឥណទានបែតង

ឥណទានបែតងត្រូវបានអភិវឌ្ឍឡើង និងដាក់ឱ្យដំណើរការក្នុងខែកក្កដា ឆ្នាំ២០២៣ ក្នុងគោលបំណង ធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ បរិស្ថាន ឬវិនិយោគលើអាជីវកម្មភាពៈបរិស្ថានដែលចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើបរិស្ថាន ឬបន្សំទៅនឹងការប្រែប្រួលអាកាសធាតុ។

ឥណទានបែតងរបស់គ្រឹះស្ថាន ខេមា ក៏ត្រូវបានផ្តល់ជូនដល់អតិថិជនក្នុងគោលបំណងទិញយានយន្តអគ្គិសនី និងរថយន្ត Hybrid ផងដែរ។ ដូច្នេះអតិថិជនមានភាពងាយស្រួលក្នុងការស្នើកម្ចីទិញយានជំនិះ ដែលមានលក្ខណៈសន្សំសំចៃ និងកាត់បន្ថយផលប៉ះពាល់ចំពោះបរិស្ថាន។

គិតត្រឹមដំណាច់ឆ្នាំ២០២៤ គ្រឹះស្ថាន ខេមា បានផ្តល់ឥណទានបែតងដល់អតិថិជនចំនួន ៤៤នាក់ និងមានផលប្រតិបត្តិឥណទានចំនួន ៥០៥.៨០៣ដុល្លារ។

## ឥណទានទឹកស្អាតនិងអនាម័យ

ឥណទានទឹកស្អាតនិងអនាម័យ ត្រូវបានផ្តល់ជូនដល់អតិថិជនក្នុងគោលបំណងផ្តល់លទ្ធភាពឱ្យពួកគាត់ទទួលបានទឹកស្អាតប្រើប្រាស់ មានបង្គន់អនាម័យ និងរួមចំណែកលើកកម្ពស់សុខុមាលភាពសហគមន៍។ គិតត្រឹមដំណាច់ឆ្នាំ២០២៤ មានអតិថិជន ៧៦៨នាក់ កំពុងប្រើប្រាស់ឥណទានទឹកស្អាតនិងអនាម័យ និងមានផលប្រតិបត្តិឥណទានសរុប ៥៩៩.៨៨៦ ដុល្លារ។ ឥណទានចំនួន ៣៩៥.៧៩៨ដុល្លារអាមេរិក ត្រូវបានផ្តល់ជូនអតិថិជន ៧៦៣គ្រួសារ ក្នុងនោះមានចំនួន ៦៤% ប្រើប្រាស់ក្នុងគោលបំណងសាងសង់ឬជួសជុលបង្គន់អនាម័យ ១៧% ប្រើប្រាស់ក្នុងគោលបំណងតបណ្តាញទឹកស្អាតនិងសាងសង់បង្គន់អនាម័យ ១៧% ប្រើប្រាស់ក្នុងគោលបំណងតបណ្តាញទឹកស្អាត និង ២% ប្រើប្រាស់ក្នុងគោលបំណង

កែលម្អគុណភាពទឹក។ ដោយឡែក គ្រឹះស្ថាន ខេមា ក៏បានផ្តល់ហិរញ្ញប្បទានដល់គ្រឹះស្ថានឥណទានជនបទចំនួន ៥ គ្រឹះស្ថាន ក្នុងការយកទៅផ្តល់កម្ចីទឹកស្អាតនិងអនាម័យបន្តដល់អតិថិជនរបស់ខ្លួន ដែលមានផលប្រតិបត្តិឥណទានសរុប ២០៤.០៨៨ដុល្លារ។

ឥណទានទឹកស្អាតនិងអនាម័យ របស់គ្រឹះស្ថាន ខេមា ទទួលបានការគាំទ្រពីអង្គការWater.org ក្នុងការលើកកម្ពស់បរិយាប័ន្នឥណទានទឹកស្អាតនិងអនាម័យ តាមរយៈការផ្តល់ហិរញ្ញប្បទានដល់គ្រឹះស្ថានឥណទានជនបទ ដើម្បីបង្កើនលទ្ធភាពទទួលបានទឹកស្អាតនិងបង្គន់អនាម័យប្រើប្រាស់នៅតាមសហគមន៍។

## លក្ខខណ្ឌឥណទានពិសេសសម្រាប់អតិថិជនស្ត្រី

ដើម្បីផ្តល់លទ្ធភាពដល់អាជីវករ និងកសិករស្ត្រីដែលមានសក្តានុពល និងមានលទ្ធភាពសងគ្រប់គ្រាន់ ប៉ុន្តែគ្មានទ្រព្យធានា អាចទទួលបានឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ យកទៅប្រើប្រាស់ពង្រីកមុខរបរ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារ គ្រឹះស្ថាន ខេមា បានផ្តល់ជូនលក្ខខណ្ឌពិសេសដល់អតិថិជនស្ត្រី សម្រាប់ឥណទានខ្នាតតូចបំផុត ឥណទានកសិកម្ម និងឥណទានបែតង ដែលមានទំហំកម្ចីរហូតដល់ ២.០០០ដុល្លារ ដោយមិនតម្រូវឱ្យមានទ្រព្យធានា។

ការផ្តល់ជូននេះ ចាប់ផ្តើមអនុវត្តចាប់ពីខែមិថុនា ឆ្នាំ២០២៤ ហើយគិតត្រឹមដំណាច់ឆ្នាំ២០២៤ មានអតិថិជនស្ត្រីចំនួន ២៧៧នាក់ ទទួលបានលក្ខខណ្ឌពិសេសនេះ និងមានផលប្រតិបត្តិឥណទានចំនួន ៤០២.២២៥ ដុល្លារ។



## អតិថិជនរបស់ ខេមា

អ្នកស្រី ឆាយ ដានូ ប្រកបរបរដាំបន្លែ នៅភូមិអូរចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ ស្រ្តីវ័យ ៣៣ឆ្នាំ រូបនេះបានរម្ងឹកថា អ្នកស្រីបានប្រកបរបរដាំបន្លែតាំងតែពី ធំដឹងក្តីមកម៉្លេះ។ ក្រោយពីរៀបអាពាហ៍ពិពាហ៍រួច អ្នកស្រី និងស្វាមីបានកូនស្រីពីរនាក់ជាចំណងដៃ ហើយស្វាមីអ្នកស្រី ក៏បានចាប់ផ្តើមរបរប្រមូលចំបើងលក់។

គ្រួសារអ្នកស្រីបានស្នើកម្ចីចំនួន ១៥.០០០ដុល្លារ ពី គ្រឹះស្ថាន ខេមា ដើម្បីទិញត្រាក់ទ័រ និងឧបករណ៍មូលចំបើង ដែលអាចឱ្យស្វាមីអ្នកស្រីប្រមូលចំបើងបានបរិមាណច្រើននិង បង្កើតប្រាក់ចំណូលបានប្រសើរជាងមុន។ ក្នុងថ្ងៃដែលមាន អាកាសធាតុល្អ ស្វាមីអ្នកស្រី និងកម្មករអាចដឹកចំបើងដុំបាន ពីរទៅបីជើងរថយន្តក្នុងមួយថ្ងៃ ដែលផ្តល់ចំណូលចន្លោះពី ១០០,០០០រៀល ទៅ ២០០,០០០រៀលក្នុងមួយជើង។ អតិថិជន ដែលទិញចំបើងរបស់គាត់ភាគច្រើនជាអ្នកដាំបន្លែ ដែលប្រើចំបើងដុំសម្រាប់គ្របផ្ទៃដី។

អ្នកស្រី ឆាយ ដានូ បានឱ្យដឹងថា ចំបើងដុំផ្តល់ចំណូល ខ្ពស់ព្រោះវាងាយស្រួលទុកដាក់និងដឹកជញ្ជូនជាងចំបើងរាយ។ ដោយប្រាក់ចំណូលកើនឡើងពីការលក់ចំបើងដុំបានជំរុញឱ្យ អ្នកស្រី និងគ្រួសារ សម្រេចចិត្តស្នើឥណទានបន្ថែម ពី គ្រឹះស្ថាន ខេមា យកទៅទិញដីបន្ថែមដើម្បីពង្រីកផ្ទៃដីដាំបន្លែ និងទុកជាកេរ្តិ៍មរតកសម្រាប់កូនៗ។

ប្រាក់ចំណូលពីមុខរបរដាំបន្លែនិងមូលចំបើងធ្វើឱ្យជីវភាព គ្រួសារអ្នកស្រីប្រសើរជាងមុន។ ក្រៅពីការបង់ប្រាក់កម្ចី អ្នកស្រីនិងស្វាមីក៏បានបែងចែកប្រាក់ចំណូលមួយផ្នែកសម្រាប់ សន្សំត្រៀមទុកសម្រាប់កូនស្រីរៀនថ្នាក់មហាវិទ្យាល័យ ដើម្បី កសាងអនាគតរបស់ពួកគេឱ្យកាន់តែប្រសើរ។



---

## **របាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍របស់សវនករឯករាជ្យ**

- របាយការណ៍របស់ក្រុមប្រឹក្សាភិបាល
- របាយការណ៍របស់សវនករឯករាជ្យ
- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
- របាយការណ៍លទ្ធផលលម្អិត
- របាយការណ៍ស្តីពីបម្រែបម្រួលមូលធន
- របាយការណ៍លំហូរទឹកប្រាក់

# របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល មានសេចក្តីសោមនស្សរីករាយ សូម ធ្វើការបង្ហាញជូននូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និង របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ហៅកាត់ថា (“ក្រុមហ៊ុន”) សម្រាប់ ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

## សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺការផ្តល់សេវា

មីក្រូហិរញ្ញវត្ថុដល់សហគមន៍ សហគ្រាសធុនតូចនិងមធ្យម និង កសិកម្មជនបទ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព និង ការទទួលខុសត្រូវ ជាពិសេសស្ត្រី ក្នុងលក្ខណៈប្រកបដោយ ប្រសិទ្ធភាព និងនិរន្តរភាព និងការទទួលខុសត្រូវ។

## លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានដូចខាងក្រោម៖

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ចំណេញមុនពន្ធដកពន្ធ	៣១២.០៤៣	១.២៧០.៣២៨	៣៥០.៣៦៦	១.៤៤០.០០៤
ចំណាយពន្ធលើប្រាក់ចំណេញ	(៦៨.៥០៨)	(២៧៨.៨៩៦)	(៧៦.៩៧២)	(៣១៦.៣៥៥)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	<u>២៤៣.៥៣៥</u>	<u>៩៩១.៤៣២</u>	<u>២៧៣.៣៩៤</u>	<u>១.១២៣.៦៤៩</u>

## ដើមទុន

ពុំមានការប្រែប្រួលទៅលើរចនាសម្ព័ន្ធភាគហ៊ុន ក្នុង អំឡុង ការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។ សូមមើល កំណត់សម្គាល់ ១៧ សម្រាប់ព័ត៌មានលម្អិត។

## ភាគលាភ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានការប្រកាស ឬបែងចែកភាគលាភឡើយ ហើយក្រុមប្រឹក្សាភិបាលក៏ពុំមាន អនុសាសន៍ឲ្យមានការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នោះទេ។

## ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និង សំវិធានធន នៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ក្រៅពីការបង្ហាញ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះឡើយ។

## ឥណទានអាក្រក់ និងជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុ របស់ ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់ វិធានការសមស្របនានា ដើម្បីធ្វើឲ្យប្រាក់ដាច់ដីកាពាក់ព័ន្ធ ជាមួយនឹងការលុបចោលឥណទានអាក្រក់ និងការធ្វើ សំវិធានធនលើឥណទានជាប់សង្ស័យ ត្រូវបានយកមកអនុវត្ត

ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថា រាល់ឥណទានអាក្រក់ ដែលបានដឹងថាមិនអាចទារមកវិញបានត្រូវបានលុបចោល ហើយសំវិធានធនត្រូវបានប៉ាន់ស្មានសមស្របសម្រាប់ ឥណទានអាក្រក់ និងជាប់សង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សា ភិបាលពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលអាចបណ្តាលឲ្យ ចំនួនទឹកប្រាក់នៃឥណទានអាក្រក់ដែលបានលុបចោល ឬ ចំនួនទឹកប្រាក់សំវិធានធនលើឥណទានជាប់សង្ស័យនៅក្នុង របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានចំនួនមិនគ្រប់គ្រាន់ ជាសារវន្តនោះទេ។

## ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការ សមស្របនានា ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មរយៈពេល ខ្លីទាំងអស់ក្រៅពីឥណទាន ដែលទំនងជាមិនអាចទទួលស្គាល់ បាននៅក្នុងប្រតិបត្តិការអាជីវកម្មក្នុងតម្លៃរបស់វាដែល បានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ត្រូវបាន បន្ថយនៅស្មើនឹងតម្លៃដែលគិតថានឹងអាចទទួលស្គាល់បាន ជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សា

ភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលអាចបណ្តាលឲ្យ ការកំណត់តម្លៃទ្រព្យសកម្មរយៈពេលខ្លីនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពមិនត្រឹមត្រូវនោះទេ។

**វិធីសាស្ត្រកំណត់តម្លៃ**

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សា ភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង ហើយនឹងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រ ដែលមាន កន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុង របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពមិនត្រឹមត្រូវ និង មិនសមស្របនោះទេ។

**បំណុលយថាហេតុ និងបំណុលផ្សេងៗ**

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ គឺពុំមាន៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយ របស់ក្រុមហ៊ុន ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទហិរញ្ញវត្ថុមក ក្នុងការ ធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ ឬ
- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះ ក្រុមហ៊ុន ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទហិរញ្ញវត្ថុមក ក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុន ឡើយ។

ក្រុមប្រឹក្សាភិបាលមានមតិថា ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងទៀតរបស់ក្រុមហ៊ុនដែលត្រូវបំពេញ ឬអាចនឹង ត្រូវបំពេញក្នុងរយៈពេល ១២ខែ បន្ទាប់ពីថ្ងៃចុងការិយបរិច្ឆេទ ហិរញ្ញវត្ថុដែលនឹងធ្វើឲ្យមានផលប៉ះពាល់ឬអាចនឹងប៉ះពាល់ ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបំពេញ កាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់ និងនៅពេលដែលដល់ ថ្ងៃកំណត់។

**ក្រុមប្រឹក្សាភិបាល**

សមាជិកក្រុមប្រឹក្សាភិបាល នៅក្នុងការិយបរិច្ឆេទ និង នាកាលបរិច្ឆេទនៃរបាយការណ៍នេះ រួមមាន៖

លោកស្រី ឌិត នីតា	ប្រធានក្រុមប្រឹក្សាភិបាល
លោក ខូវ ស្យាវ៉ាត	អភិបាល
លោកស្រី យូ បូរី	អភិបាលឯករាជ្យ

**ប្រតិបត្តិការមិនប្រក្រតី**

ក្រុមប្រឹក្សាភិបាលមានមតិថា លទ្ធផលនៃការធ្វើ

ប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិន មានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬ ប្រតិបត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិន ប្រក្រតីនោះទេ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចន្លោះ ពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទហិរញ្ញវត្ថុ ដល់ថ្ងៃចេញ របាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬប្រតិបត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិន ប្រក្រតីកើតមានឡើងដែលអាចនាំឲ្យប៉ះពាល់ជាសារវន្តដល់ លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន ក្នុងកាលបរិច្ឆេទ ហិរញ្ញវត្ថុ ដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

**ភាគកម្មរបស់ក្រុមប្រឹក្សាភិបាល**

ព័ត៌មានស្តីពីភាគហ៊ុនក្រុមហ៊ុនរបស់អភិបាលនាការិយ បរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	<u>ភាគរយនៃកម្មសិទ្ធិ</u>	<u>ភាគរយនៃកម្មសិទ្ធិ</u>
លោកស្រី ឌិត នីតា	<u>៤៨,៤៤%</u>	<u>៤៨,៤៤%</u>

ក្រៅពីព័ត៌មានបង្ហាញខាងលើ អភិបាលមិនបានកាន់ ភាគហ៊ុនណាមួយនៅក្នុងក្រុមហ៊ុនឬនៅក្នុងក្រុមហ៊ុនដែល ទាក់ទងគ្នាណាមួយឡើយ។

**អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល**

នៅក្នុងអំឡុងការិយបរិច្ឆេទ និងនាចុងការិយបរិច្ឆេទ ហិរញ្ញវត្ថុនេះពុំមានកិច្ចព្រមព្រៀងណាមួយដែលក្រុមហ៊ុនជា ភាគីម្ខាងដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះបានផ្តល់លទ្ធភាព ដល់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ឲ្យទទួលបាននូវអត្ថ- ប្រយោជន៍តាមមធ្យោបាយនៃការទិញភាគហ៊ុនឬបំណុល របស់ក្រុមហ៊ុន ឬស្ថាប័នសាជីវកម្មផ្សេងទៀតនោះឡើយ។

ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទហិរញ្ញវត្ថុមុន ពុំមាន ក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួលឬមានសិទ្ធិទទួលបាន នូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ ដែលបាន រួមបញ្ចូលនៅក្នុងបរិលាភសរុបទទួលបានឬដល់កំណត់ទទួល បានដោយក្រុមប្រឹក្សាភិបាល ដូចបានបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយ ក្រុមហ៊ុន ឬដោយសាជីវកម្មពាក់ព័ន្ធនាមួយ ជាមួយនឹង ក្រុមហ៊ុនណាមួយដែលក្រុមប្រឹក្សាភិបាលនោះជា សមាជិក

នៃក្រុមហ៊ុននោះ ឬក៏ជាមួយក្រុមហ៊ុនដែលសមាជិកក្រុមប្រឹក្សាភិបាលនោះមានភាគកម្មផ្នែកហិរញ្ញវត្ថុ ជាសារវន្តនោះទេ លើកលែងតែអ្វីដែលបានបង្ហាញ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

**ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ**

ក្រុមប្រឹក្សាភិបាលមានភារៈ ធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុ របស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- អនុម័តនូវគោលនយោបាយគណនេយ្យ ដែលសមស្របដោយផ្អែកលើការវិនិច្ឆ័យនិងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព
- អនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម ឬប្រសិនបើមានការផ្លាស់ប្តូរពីនេះ គឺត្រូវតែបង្ហាញ ពន្យល់ និងកំណត់បរិមាណឲ្យបានច្បាស់លាស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវ
- ត្រួតពិនិត្យប្រព័ន្ធដំណើរការនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង

- វាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ និង
- ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងអស់ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុន ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា ក្រុមប្រឹក្សាភិបាលបានអនុវត្តនូវរាល់តម្រូវការ ដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

**ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ**

យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុរួមទាំងកំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយដូចដែលបានបង្ហាញនៅទំព័រទី១០ ដល់ទី១១ ថាបានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូចនិងមធ្យម។

ចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាលដោយយោងលើការអនុម័តរបស់ក្រុមប្រឹក្សាភិបាល៖



**លោកស្រី ឌីត នីតា**  
ប្រធានក្រុមប្រឹក្សាភិបាល



**លោក លី ឈាន**  
អគ្គនាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥

# របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិករបស់ ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

## មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ហៅកាត់ថា (“ក្រុមហ៊ុន”) ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ របាយការណ៍លទ្ធផលលម្អិត របាយការណ៍ស្តីពី បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ដែលរួមមានគោលនយោបាយគណនេយ្យសារវន្តព្រមទាំងព័ត៌មានពន្យល់ផ្សេងៗទៀតដូចបានបង្ហាញនៅទំព័រទី១០ ដល់ទី១១ (ដែលហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”)។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយបានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម។

## មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារទាំងនោះត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានភាពឯករាជ្យពីក្រុមហ៊ុន ដោយស្របទៅតាមលក្ខខណ្ឌតម្រូវនៃក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវក្រមសីលធម៌វិជ្ជាជីវៈផ្សេងៗទៀតស្របតាមលក្ខខណ្ឌតម្រូវទាំងនេះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបាន មានលក្ខណៈគ្រប់គ្រាន់និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

## ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ រួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលដូចបានបង្ហាញនៅទំព័រទី១ ដល់ទី៥។ មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយ ទៅលើព័ត៌មានផ្សេងៗនេះទេ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះមានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្ត។

ប្រសិនបើការអានព័ត៌មានផ្សេងៗដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឲ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

## ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ចលើរបាយការណ៍ហិរញ្ញវត្ថុ

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវ លើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវ នៃរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម ហើយទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឲ្យជៀសផុតពីការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់

ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទិនទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការ នៃការរាយការណ៍ព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

**ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ**

គោលដៅរបស់យើងខ្ញុំគឺទទួលបាននូវអំណះអំណាងសមហេតុផលចារបាយការណ៍ហិរញ្ញវត្ថុទាំងមូល មិនមានការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករ ដែលរួមបញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផលគឺជាអំណះអំណាងមួយដែលមានកម្រិតខ្ពស់ ប៉ុន្តែវាមិនអាចធានាថាគ្រប់ពេលនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជាអាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុសអាចកើតឡើងដោយសារការក្លែងបន្លំឬកំហុសឆ្គងហើយត្រូវបានចាត់ទុកថាមានលក្ខណៈសារវន្ត នៅពេលដែលការក្លែងបន្លំឬកំហុសឆ្គងដោយចេតនា ឬក៏រួមបញ្ចូលគ្នាអាចត្រូវបានរំពឹងទុកយ៉ាងសមហេតុផលថានឹងជះឥទ្ធិពលដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈជាតុនិយមក្នុងអំឡុងពេលធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការ

ក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការតាក់តែងនិងអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យនៃការរកមិនឃើញនូវការបង្ហាញខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំមានលក្ខណៈខ្ពស់ជាងការបង្ហាញខុសដែលបណ្តាលមកពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំអាចទាក់ទិននឹងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធី នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។

- ធ្វើការស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីតាក់តែងនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ។
- ធ្វើការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលក្រុមហ៊ុនបានអនុវត្តនិងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធនានាដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើ ភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រងហើយដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាតើភាពមិនប្រាកដប្រជាជាសារវន្តបានកើតមានឡើងពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចបង្កឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ក្រុមហ៊ុន ដើម្បីបន្តនិរន្តរភាពអាជីវកម្មដែរ ឬទេ។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថា មានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវទាញចំណាប់អារម្មណ៍ នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺ

ផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយព្រឹត្តិការណ៍ឬលក្ខខណ្ឌនាពេលអនាគតអាចបណ្តាលឲ្យក្រុមហ៊ុនបញ្ឈប់និរន្តរភាពនៃអាជីវកម្ម។

- ធ្វើការវាយតម្លៃលើការបង្ហាញទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូលដោយរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

យើងខ្ញុំ ផ្តល់ព័ត៌មាន ក្នុងចំណោមបញ្ហាផ្សេងៗ ជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពីវិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្មនិងការរកឃើញបញ្ហាជាសារវន្ត ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតជាសារវន្តក្នុងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលយើងខ្ញុំបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

**តំណាងក្រុមហ៊ុន ខេតិអិមជឿ ខេមបូឌា**



**ហ្គេក ឆាវ**

Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥

# របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>ទ្រព្យសកម្ម</b>				
សាច់ប្រាក់ក្នុងដៃ	៨០.០២៥	៣២២.១០១	១៩១.០៣៥	៧៨០.៣៧៨
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	១៥៩.៩០៨	៦៤៣.៦៣០	៤១.៦៨៧	១៧០.២៩១
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៣៧៨.២៣៩	១.៥២២.៤១២	៣៧១.១៦៤	១.៥១៦.២០៥
ឥណទានផ្តល់ដល់អតិថិជន	៣១.៤៥២.៥៨៦	១២៦.៥៩៦.៦៥៩	២៦.៦៩៩.៧៧២	១០៩.០៦៨.៥៧០
ទ្រព្យសកម្មផ្សេងៗ	៩៩.២០៤	៣៩៩.២៩៦	១០៥.២៤១	៤២៩.៩០៩
ទ្រព្យ និងបរិក្ខារ	១២៦.៦៨៩	៥០៩.៩២៣	១៩៣.០៨០	៧៨៨.៧៣២
ទ្រព្យសកម្មអរូបី	៩២.៥២២	៣៧២.៤០១	៧៦.៧៩៣	៣១៣.៦៩៩
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ				
ជាទ្រព្យសកម្ម	៤១.៤១៨	១៦៦.៧០៧	-	-
<b>ទ្រព្យសកម្មសរុប</b>	<b>៣២.៤៣០.៥៩១</b>	<b>១៣០.៥៣៣.១២៩</b>	<b>២៧.៦៧៨.៧៧២</b>	<b>១១៣.០៦៧.៧៨៤</b>

## បំណុល និងមូលធន

### បំណុល

បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	-	-	១២.៥៩៩	៥១.៤៦៧
ប្រាក់កម្ចី	២២.៩២៣.៧៦០	៩២.២៦៨.១៣៤	១៨.២១៣.៩៩៧	៧៤.៤០៤.១៧៨
អនុបំណុល	៦០០.៥៧៩	២.៤១៧.៣៣០	៩០០.៩៨៦	៣.៦៨០.៥២៨
បំណុលផ្សេងៗ	២១៦.៩៨៧	៨៧៣.៣៧៣	១៧៣.៩៦៨	៧១០.៦៥៩
បំណុលជាពន្ធពន្យារ	៩៩.១៥៥	៣៩៩.០៩៩	៣០.៦៤៧	១២៥.១៩៣
<b>បំណុលសរុប</b>	<b>២៣.៤៤០.៤៨១</b>	<b>៩៩.៩៥៧.៩៣៦</b>	<b>១៩.៣៣២.១៩៧</b>	<b>៧៨.៥៧២.០២៥</b>

### មូលធន

ដើមទុន	៧.៣៤៣.០០០	២៩.៣៧២.០០០	៧.៣៤៣.០០០	២៩.៣៧២.០០០
ទុនបម្រុងតាមបទប្បញ្ញត្តិ	១.២៧៤.២៥២	៥.១៦១.៤៩០	៧៤៣.១៩៥	៣.០២៣.៩៨៦
ប្រាក់(ខាតបង្គរ)/ចំណេញរក្សាទុក	(២៧.១៤២)	(១៣.១០០)	២៦០.៣៨០	១.១៣២.៩៧២
ទុនបម្រុងពីការប្តូររូបិយប័ណ្ណ	-	៥៤.៨០៣	-	៥៦៦.៨០១
<b>មូលធនសរុប</b>	<b>៨.៥៩០.១១០</b>	<b>៣៤.៥៧៥.១៩៣</b>	<b>៨.៣៤៦.៥៧៥</b>	<b>៣៤.០៩៥.៧៥៩</b>
<b>បំណុល និងមូលធនសរុប</b>	<b>៣២.៤៣០.៥៩១</b>	<b>១៣០.៥៣៣.១២៩</b>	<b>២៧.៦៧៨.៧៧២</b>	<b>១១៣.០៦៧.៧៨៤</b>

# របាយការណ៍លទ្ធផលលម្អិត

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលពីការប្រាក់	៤.៤៣១.៦២៩	១៨.០៤១.១៦២	៣.៧៣៣.៣៣១	១៥.៣៤៣.៩៩១
ចំណាយលើការប្រាក់	(១.៥៩២.០៤៦)	(៦.៤៨១.២១៩)	(១.២២៣.២៥០)	(៥.០២៧.៥៥៨)
<b>ការប្រាក់សុទ្ធ</b>	<b>២.៨៣៩.៥៨៣</b>	<b>១១.៥៥៩.៩៤៣</b>	<b>២.៥១០.០៨១</b>	<b>១០.៣១៦.៤៣៣</b>
ចំណូលពីប្រតិបត្តិការផ្សេងៗ	១៥៥.៦៦០	៦៣៣.៦៩២	១២៧.៥០២	៥២៤.០៣៣
<b>ចំណូលពីប្រតិបត្តិការសុទ្ធ</b>	<b>២.៩៩៥.២៤៣</b>	<b>១២.១៩៣.៦៣៥</b>	<b>២.៦៣៧.៥៨៣</b>	<b>១០.៨៤០.៤៦៦</b>
ការខាតបង់លើឱនភាពនៃតម្លៃ				
លើទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	(៤០.១២៧)	(១៦៣.៣៥៧)	(៣០.៨៤២)	(១២៦.៧៦១)
ចំណាយបុគ្គលិក	(១.៨៣២.០៧៤)	(៧.៤៥៨.៣៧៣)	(១.៥៦៦.៩៩៧)	(៦.៤៤០.៣៥៨)
រំលស់លើទ្រព្យរូបិយ និងទ្រព្យអរូបិយ	(៨៦.៨៦៦)	(៣៥៣.៦៣២)	(៧២.៩៥៨)	(២៩៩.៨៥៧)
ចំណាយប្រតិបត្តិការផ្សេងៗ	(៧២៤.១៣៣)	(២.៩៤៧.៩៤៥)	(៦១៦.៤២០)	(២.៥៣៣.៤៨៦)
<b>ប្រាក់ចំណេញមុនពន្ធដក</b>	<b>៣១២.០៤៣</b>	<b>១.២៧០.៣២៨</b>	<b>៣៥០.៣៦៦</b>	<b>១.៤៤០.០០៤</b>
ចំណាយពន្ធលើប្រាក់ចំណេញ	(៦៨.៥០៨)	(២៧៨.៨៩៦)	(៧៦.៩៧២)	(៣១៦.៣៥៥)
<b>ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ</b>	<b>២៤៣.៥៣៥</b>	<b>៩៩១.៤៣២</b>	<b>២៧៣.៣៩៤</b>	<b>១.១២៣.៦៤៩</b>
<b>លទ្ធផលលម្អិតផ្សេងៗ៖</b>				
ធាតុដែលមិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ				
ក្នុងចំណេញ ឬខាត				
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៥១១.៩៩៨)	-	(២៣៣.១៧៦)
<b>លទ្ធផលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ</b>	<b>២៤៣.៥៣៥</b>	<b>៤៧៩.៤៣៤</b>	<b>២៧៣.៣៩៤</b>	<b>៨៩០.៤៧៣</b>

# របាយការណ៍ស្តីពីប្រែប្រួលមូលធន

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	ដើមទុន		ទុនប្រុងតាមបទប្បញ្ញត្តិ		ប្រាក់(ខាតបង់)/ចំណេញរក្សាទុក		ទុនប្រុងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៧.៣៤៣.០០០	២៩.៣៧២.០០០	៧៤៣.១៩៥	៣.០២៣.៩៨៦	២៦០.៣៨០	១.១៣២.៩៧២	-	៥៦៦.៨០១	៨.៣៤៦.៥៧៥	៣៤.០៩៥.៧៥៩
ប្រតិបត្តិការទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន៖										
ផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅ	-	-	៥៣១.០៥៧	២.១៣៧.៥០៤	(៥៣១.០៥៧)	(២.១៣៧.៥០៤)	-	-	-	-
ទុនប្រុងតាមបទប្បញ្ញត្តិ	-	-	៥៣១.០៥៧	២.១៣៧.៥០៤	(៥៣១.០៥៧)	(២.១៣៧.៥០៤)	-	-	-	-
<b>លទ្ធផលលម្អិតសរុប៖</b>										
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	២៤៣.៥៣៥	៩៩១.៤៣២	-	-	២៤៣.៥៣៥	៩៩១.៤៣២
លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូរ	-	-	-	-	-	-	-	(៥១១.៩៩៨)	-	(៥១១.៩៩៨)
រូបិយប័ណ្ណ	-	-	-	-	-	-	-	(៥១១.៩៩៨)	-	(៥១១.៩៩៨)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៧.៣៤៣.០០០	២៩.៣៧២.០០០	១.២៧៤.២៥២	៥.១៦១.៤៩០	(២៧.១៤២)	(១៣.១០០)	-	៥៤.៨០៣	៨.៥៩០.១១០	៣៤.៥៧៥.១៩៣
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៥.៥៩៣.០០០	២២.៣៧២.០០០	៥៣៩.៧៤៩	២.១៩២.៩០៩	៩៤០.៤៣២	៣.៨៤០.៤០០	-	៧១៤.៩៧៧	៧.០៧៣.១៨១	២៩.១២០.២៨៦
ប្រតិបត្តិការទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន៖										
ផ្ទេរពីប្រាក់ចំណេញរក្សាទុក	-	-	២០៣.៤៤៦	៨៣១.០៧៧	(២០៣.៤៤៦)	(៨៣១.០៧៧)	-	-	-	-
ទៅទុនប្រុងតាមបទប្បញ្ញត្តិ	-	-	-	-	-	-	-	-	-	-
ប្រតិបត្តិការជាមួយភាគទុនិក៖										
ការតម្កើងដើមទុនតាមរយៈ៖										
ការផ្ទេរពីអនុបណ្ណាល័យទៅដើមទុន	១.០០០.០០០	៤.០០០.០០០	-	-	-	-	-	៤៥.០០០	១.០០០.០០០	៤.០៤៥.០០០
ផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅដើមទុន	៧៥០.០០០	៣.០០០.០០០	-	-	(៧៥០.០០០)	(៣.០០០.០០០)	-	-	-	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៧.៣៤៣.០០០	២៩.៣៧២.០០០	៧៤៣.១៩៥	៥.១៦១.៤៩០	(២៧.១៤២)	(១៣.១០០)	-	៥៤.៨០៣	៨.៥៩០.១១០	៣៤.៥៧៥.១៩៣
លទ្ធផលលម្អិតសរុប៖										
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	២៧៣.៣៩៤	១.១២៣.៦៤៩	-	-	២៧៣.៣៩៤	១.១២៣.៦៤៩
លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូរ	-	-	-	-	-	-	-	(២៣៣.១៧៦)	-	(២៣៣.១៧៦)
រូបិយប័ណ្ណ	-	-	-	-	-	-	-	(២៣៣.១៧៦)	-	(២៣៣.១៧៦)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៧.៣៤៣.០០០	២៩.៣៧២.០០០	៧៤៣.១៩៥	៥.១៦១.៤៩០	២៦០.៣៨០	១.១៣២.៩៧២	-	៥៦៦.៨០១	៨.៣៤៦.៥៧៥	៣៤.០៩៥.៧៥៩

# របាយការណ៍លំហូរទឹកប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ</b>				
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	២៤៣.៥៣៥	៩៩១.៤៣២	២៧៣.៣៩៤	១.១២៣.៦៤៩
<b>និយ័តភាពលើ៖</b>				
ការខាតបង់សុទ្ធលើឱនភាពនៃ				
តម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុ	៤០.១២៧	១៦៣.៣៥៧	៣០.៨៤២	១២៦.៧៦១
រំលស់លើទ្រព្យរូបិយ និងទ្រព្យអរូបិយ	៨៦.៨៦៦	៣៥៣.៦៣២	៧២.៩៥៨	២៩៩.៨៥៧
ចំណូលពីការប្រាក់	(៤.៤៣១.៦២៩)	(១៨.០៤១.១៦២)	(៣.៧៣៣.៣៣១)	(១៥.៣៤៣.៩៩១)
ចំណាយលើការប្រាក់	១.៥៩២.០៤៦	៦.៤៨១.២១៩	១.២២៣.២៥០	៥.០២៧.៥៥៨
ចំណាយពន្ធលើប្រាក់ចំណេញ	៦៨.៥០៨	២៧៨.៨៩៦	៧៦.៩៧២	៣១៦.៣៥៥
ខាតលើអត្រាប្តូរប្រាក់បរទេសមិនទាន់កើតឡើងជាក់ស្តែង	៣២.៨៣៦	១៣៣.៦៧៥	១១.៥៨៧	៤៧.៦២៣
	(២.៣៦៧.៧១១)	(៩.៦៣៨.៩៥១)	(២.០៤៤.៣២៨)	(៨.៤០២.១៨៨)
<b>បម្រែបម្រួលនូវ៖</b>				
ឥណទានផ្តល់ដល់អតិថិជន	(៤.៧១១.៧៩២)	(១៩.១៨១.៧០៥)	(៣.២៨៥.៤៥៧)	(១៣.៥០៣.២២៨)
ទ្រព្យសកម្មផ្សេងៗ	៦.០៣៧	២៤.៥៧៧	៥១.៩៩១	២១៣.៦៨៣
ប្រាក់តម្កល់តាមច្បាប់	-	-	(៨៧.៥០០)	(៣៥៩.៦២៥)
បំណុលផ្សេងៗ	៤៣.០១៩	១៧៥.១៣០	១៨.៩០២	៧៧.៦៨៧
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ	(៧.០៣១.៤៤៧)	(២៨.៦៦២.៩០៥)	(៥.៣៨៦.៣៩២)	(២១.៩៧៣.៦៧១)
ចំណូលពីការប្រាក់បានទទួល	៤.៣៥០.៤៨០	១៧.៧១០.៨០៤	៣.៦១៥.៥០៣	១៤.៨៥៩.៧១៨
ចំណាយលើការប្រាក់បានបង់	(១.៦២២.៦០៤)	(៦.៦០៥.៦២១)	(១.១៨៤.៦៣៥)	(៤.៨៦៨.៨៥០)
ពន្ធលើប្រាក់ចំណេញបានបង់	(៥៤.០១៧)	(២១៩.៩០៣)	(១១០.៦៩២)	(៤៥៤.៩៤៤)
<b>សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ</b>	<b>(៤.៣៥៦.៥៨៨)</b>	<b>(១៧.៧៣៥.៦៦៩)</b>	<b>(៣.០២៦.២១៦)</b>	<b>(១២.៤៣៧.៧៤៧)</b>
<b>លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ</b>				
ការទិញទ្រព្យ និងបរិក្ខារ	(១០.៥០៦)	(៤២.៧៧០)	(១១១.១៦២)	(៤៥៦.៨៧៦)
ការទិញទ្រព្យសកម្មអរូបិយ	(២៥.៦៩៨)	(១០៤.៦១៧)	(៤៦.០៩៧)	(១៨៩.៤៥៩)
<b>សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ</b>	<b>(៣៦.២០៤)</b>	<b>(១៤៧.៣៨៧)</b>	<b>(១៥៧.២៥៩)</b>	<b>(៦៤៦.៣៣៥)</b>
<b>លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន</b>				
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	២៩.២៦៤.២០៥	១១៩.១៣៤.៥៧៩	១៩.៣១១.៣៨៥	៧៩.៣៦៩.៧៩២
ការទូទាត់សងប្រាក់កម្ចី	(២៤.៥៥៧.០៣៥)	(៩៩.៩៧១.៦៨៩)	(១៦.៤៨៩.៧៣៥)	(៦៧.៧៧២.៨១១)
ការទូទាត់សងអនុបំណុល	(៣០០.០៩២)	(១.២២១.៦៧៥)	(២៩៩.៩៨៩)	(១.២៣២.៩៥៥)
<b>សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពហិរញ្ញប្បទាន</b>	<b>៤.៤០៧.០៧៨</b>	<b>១៧.៩៤១.២១៥</b>	<b>២.៥២១.៦៦១</b>	<b>១០.៣៦៤.០២៦</b>
<b>ការកើនឡើង/(ថយចុះ) សុទ្ធនៃ</b>				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	១៤.២៨៦	៥៨.១៥៩	(៦៦១.៨១៤)	(២.៧២០.០៥៦)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាថ្ងៃទី១ ខែមករា	២៣៦.៧៣៦	៩៦៧.០៦៦	៨៩៨.៥៥០	៣.៦៩៩.៣៣០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១៤.៨៦១)	-	(១២.២០៨)
<b>សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាថ្ងៃទី៣១ ខែធ្នូ</b>	<b>២៥១.០២២</b>	<b>១.០១១.៣៦៤</b>	<b>២៣៦.៧៣៦</b>	<b>៩៦៧.០៦៦</b>
<b>ប្រតិបត្តិការមិនមែនសាច់ប្រាក់សំខាន់ៗ៖</b>				
ប្រតិបត្តិការមិនមែនសាច់ប្រាក់សំខាន់ៗ មានដូចខាងក្រោម៖				
ការផ្ទេរពីអនុបំណុលទៅដើមទុន	-	-	១.០០០.០០០	៤.០០០.០០០
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅដើមទុន	-	-	៧៥០.០០០	៣.០០០.០០០

# បណ្តាញសាខា

## ការិយាល័យកណ្តាល

ផ្ទះលេខ ១០១អា ផ្លូវ២៨៩ សង្កាត់បឹងកក់ទី១  
 ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
 ទូរស័ព្ទ៖ ០១៧ ៩០៧ ៥៥៥ | ០៩៨ ៩០៧ ៥៥៥  
 អ៊ីម៉ែល៖ info@camma.com.kh  
 គេហទំព័រ៖ www.camma.com.kh  
 ហ្វេសប៊ុក៖ www.facebook.com/camma.MFI

## ការិយាល័យប្រតិបត្តិការ

ផ្ទះលេខ ១០១អា ផ្លូវ២៨៩ សង្កាត់បឹងកក់ទី១  
 ខណ្ឌទួលគោក រាជធានីភ្នំពេញ  
 ទូរស័ព្ទ៖ ០៨៩ ៩៩៩ ១៩៣

## សាខាស្រុកអង្គស្នួល

ផ្ទះលេខ៣៣៣ ផ្លូវជាតិលេខ៤ ភូមិស្វាយជ្រំ ឃុំបែកចាន  
 ស្រុកអង្គស្នួល ខេត្តកណ្តាល  
 ទូរស័ព្ទ៖ ០៨៩ ៩៩៩ ១៧៤

## សាខាក្រុងតាខ្មៅ

ផ្លូវលេខ១១៥ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ  
 ក្រុងតាខ្មៅ ខេត្តកណ្តាល  
 ទូរស័ព្ទ៖ ០៨៩ ៦៦៦ ០០៣

## សាខាស្រុកគងពិសី

ផ្ទះលេខ អា៧ ផ្លូវជាតិលេខ៣ ភូមិក្របីត្រាំ ឃុំជង្រុក  
 ស្រុកគងពិសី ខេត្តកំពង់ស្ពឺ  
 ទូរស័ព្ទ៖ ០៨៩ ៦៦៦ ០០៤

## សាខាខេត្តកំពង់ស្ពឺ

ផ្លូវជាតិលេខ៤ ភូមិក្រាំងពលទេព សង្កាត់ការធំ  
 ក្រុងច្បារមន ខេត្តកំពង់ស្ពឺ  
 ទូរស័ព្ទ៖ ០៨៩ ៦៦៦ ៤០០

## សាខាស្រុកស្អាង

ផ្លូវជាតិលេខ២១ ភូមិត្រើយត្រើង្ស ឃុំព្រែកអំបិល  
 ស្រុកស្អាង ខេត្តកណ្តាល  
 ទូរស័ព្ទ៖ ០៨៩ ៩៩៩ ៤០២

## សាខាស្រុកកំពង់ត្រាច

ផ្លូវជាតិលេខ៣៣ ភូមិកំពង់ត្រាចទី២  
 ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត  
 ទូរស័ព្ទ៖ ០៨៩ ៩៩៩ ៤៦១





ដៃគូហិរញ្ញវត្ថុដ៏ល្អបំផុត  
Excellent Financial Partner



**ការិយាល័យកណ្តាល**

ផ្ទះលេខ ១០១ ផ្លូវលេខ ៤៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក  
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
ទូរស័ព្ទ៖ ០១៧ ៩០៧ ៥៥៥ | ០៩៨ ៩០៧ ៥៥៥  
អ៊ីមែល៖ [info@camma.com.kh](mailto:info@camma.com.kh) | គេហទំព័រ៖ [www.camma.com.kh](http://www.camma.com.kh)